



គំនិតច្នៃប្រឌិតដែល មានភាពងក់រាជ្យ

ការគិត - សកម្មភាព - ភាពស្មោះត្រង់

មាតិកា

- 1 FY ២០១៣ ផ្នែកសំខាន់ៗនៃហិរញ្ញវត្ថុ
- 2 សារពីអ្នកគ្រប់គ្រង
- 3 សមាជិកក្រុមប្រឹក្សាភិបាល
- 4 រចនាសម្ព័ន្ធគ្រប់គ្រង
- 5 សង្ខេបពាណិជ្ជកម្មឆ្នាំ២០១៣
- 7 ផែនការណ៍អាជីវកម្មសំរាប់ឆ្នាំ ២០១៤
- 9 កត្តាហានិភ័យនៃអាជីវកម្ម- ការគ្រប់គ្រងហានិភ័យ-ការត្រួតពិនិត្យផ្ទៃក្នុង
- 10 សកម្មភាពទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន
- 11 របាយការណ៍របស់សវនករឯករាជ្យ
- 12 របាយការណ៍ហិរញ្ញវត្ថុ

ប្រភេទនៃអាជីវកម្មរបស់យើង គឺផ្តល់ឥណទានយ៉ាងទូលំទូលាយទៅឲ្យសាធារណៈជនរូបវន្តបុគ្គលគ្រប់ប្រភេទ ជាពិសេសយើងត្រូវបានគេស្គាល់ផងដែរថាជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្តល់ជូនសេវាទិញបង់រំលស់និងប្រាក់កម្ចីផ្ទាល់ខ្លួនសម្រាប់អតិថិជនដែលត្រូវការផលប្រើប្រាស់។ សេវានេះមានភាពងាយស្រួលនិងឆាប់រហ័សហើយជាសេវាថ្មីមួយនៅក្នុងប្រទេសកម្ពុជាប៉ុន្តែទទួលបានការពេញនិយមនៅប្រទេសផ្សេងៗទៀតក្នុងពិភពលោក។


ប្រវត្តិរបស់យើង

ក្រុមហ៊ុនបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី ០៥ តុលា ឆ្នាំ២០១១ ក្រោម បញ្ជីការលេខ Co. 2380 E/2011 ចេញដោយក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាថ្ងៃទី ២១ វិច្ឆិកា ២០១១។ ភាគទុនិកតែមួយរបស់ក្រុមហ៊ុនគឺ ក្រុម

ហ៊ុន AEON Thana Sinsap (Thailand) Public Limited Company ជាក្រុមហ៊ុនដែលបាន ចុះបញ្ជីនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនមេ គឺ AEON Financial Service Co., Ltd ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងប្រទេសជប៉ុន និងបានចុះបញ្ជីនៅក្នុង Tokyo Stock Exchange។ AEON Financial Service.

ឆ្នាំសារពើពន្ធ	2012	2013
មូលដ្ឋានអតិថិជន		
អតិថិជនដែលគិតទៅលើកិច្ចសន្យា	4,264	18,484
បណ្តាញ		
ពាណិជ្ជករជាដៃគូ	251	861

ឆ្នាំសារពើពន្ធ	2012	2013
ស្ថានភាពហិរញ្ញវត្ថុ		
ទ្រព្យសម្បត្តិសរុប	2,726,384	14,060,179
គណនីទទួល	2,187,687	10,913,456
ទ្រព្យធនសរុប	431,883	3,985,019
ដើមទុន	1,000,000	4,000,000





សារពី អ្នកគ្រប់គ្រង

អរគុណចំពោះតម្រូវការរបស់អតិថិជនដ៏ខ្លាំងរបស់យើង ក្នុងវិស័យអាជីវកម្ម ឥណទានបង់រំលស់ឈានមុខគេ ដែលជ្រៀតចូល យ៉ាងរឹងមាំក្នុង ទីផ្សារនៅ ក្នុងប្រទេសកម្ពុជា ជាការបន្ថែមទៅលើជោគជ័យរបស់យើង ចំពោះការប្រកួត ប្រជែងថ្មីៗដូចជា ការណែនាំអំពីផលិតផល កសិកម្ម និង អាជីវកម្មទៅលើ ម៉ូតូមួយទឹក ដែលយើងអាចមើលឃើញ កំណើននៃការលក់ កើនឡើងខ្ពស់ ប្រហែលជា ៤,៨ ដងប្រៀបធៀប ទៅនឹងឆ្នាំចាស់។ វាក៏ត្រូវបានគាំទ្រផងដែរ ដោយសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ដែលមានកំណើន ៧,៤ ភាគរយ ដែលខ្ពស់ជាងឆ្នាំមុន (៧,៣) ភាគរយ។

កំណើនខ្ពស់នៃចំនួនដៃគូអាជីវកម្មដែលលក់ផលិតផលបង់រំលស់ផ្ទាល់ជូន អតិថិជនរួមទាំងការពង្រីកសាខាលក់របស់យើង (ខេត្តសៀមរាប និងខណ្ឌចំការមន ភ្នំពេញ) និងចំនួននៃបុគ្គលិក (ពី៧៤នាក់ដល់១៩០នាក់ គិតត្រឹមខែធ្នូឆ្នាំ២០១៣) ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ទៅលើកំណើន នៃការលក់។ លើសពីនេះខណៈពេលដែលយើងកំពុងតែចាប់ផ្តើមបន្តនូវប្រព័ន្ធ

គ្រប់គ្រងប្រតិបត្តិការណ៍ដែលមានប្រសិទ្ធភាព និងការកសាងនូវប្រព័ន្ធគ្រប់ គ្រងហានិភ័យ ការបង្រៀនផ្ទៃក្នុងសំរាប់បុគ្គលិក ទាំងឡាយរាប់បញ្ចូលទាំង បុគ្គលិកថ្មីៗផងដែរ មិនចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុនោះទេប៉ុន្តែក៏ផ្តោតលើការ យល់ដឹងពីបញ្ហាអនុលោមភាព និងក្រមសីលធម៌ជាដើមដែលត្រូវបានពង្រឹង នៅពេល ជាមួយគ្នាក្នុងឆ្នាំនេះផងដែរ។

យើងទទួលបាននូវបទពិសោធន៍ចំពោះការទទួលបាននូវប្រយោជន៍បន្ថែម ទៀតទៅលើផលិតផលថ្មីគឺប្រាក់កម្ចីផ្ទាល់ខ្លួននិងការពង្រីកសាខាលក់ទៅកាន់ បណ្តាខេត្តសំខាន់ៗ។ ការប្រកួតប្រជែងប្រកបដោយភាពថ្លៃប្រឌិតរបស់យើង ជាមួយផលិតផលថ្មីៗ និងដំណើរការអភិវឌ្ឍន៍បន្តនឹងត្រូវបន្តសំរាប់ការសន្យា ចំពោះ ទីផ្សាររបស់ប្រទេសកម្ពុជា។

លោក DAISUKE MAEDA
អនុប្រធាននៃក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

សមាជិកក្រុម ប្រឹក្សាភិបាល



លោក. Yasuhiko Kondo

មុខតំណែង ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំកំណើត 1960
កីឡាប្បដិបាល បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា,
Chukyo University, Japan

បទពិសោធន៍ការងារដ៏ធំៗចុងក្រោយ

- 2013 – បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Microfinance (Cambodia) Co., Ltd
- 2013 – បច្ចុប្បន្ន នាយក, AEON (Thailand) Co., Ltd / Retail
- 2013 – បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON LEASING SERVICE(Laos)
- 2012 – បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Microfinance (Myanmar) Company Limited / Microfinance
- 2012 – បច្ចុប្បន្ន ប្រធាននៃ AEON Thailand Foundation / Foundation
- 2011 – បច្ចុប្បន្ន នាយកនៃ ACS Servicing (Thailand) Co., Ltd.
- 2011 – បច្ចុប្បន្ន នាយកនៃ ACS Life Insurance Broker (Thailand) Co., Ltd. / Life Insurance Broker
- 2011 – បច្ចុប្បន្ន នាយកនៃ ACS Life Insurance Broker (Thailand) Co., Ltd
- 2011 – បច្ចុប្បន្ន នាយកនៃ ACS Insurance Broker (Thailand) Co., Ltd. / Insurance Broker
- 2011 – បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាល ACS Capital Corporation Ltd. / Leasing
- 2011 – បច្ចុប្បន្ន អនុប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Thana Sinsap (Thailand) Plc. /Finance
- 2009 – 2011 នាយក អគ្គនាយកផ្នែកអភិវឌ្ឍន៍ទីផ្សារនៃ AEON Credit Service Co., Ltd



លោក. Daisuke Maeda

មុខតំណែង អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក
ឆ្នាំកំណើត 1976
កីឡាប្បដិបាល បរិញ្ញាបត្រផ្នែក Mass Communication,
Kansai University, Japan

បទពិសោធន៍ការងារដ៏ធំៗចុងក្រោយ

- 2011 – បច្ចុប្បន្ន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ AEON Microfinance (Cambodia) Private Company Limited.
- 2009 – បច្ចុប្បន្ន ប្រធានតំណាងនៃ ACS Corporation Limited (ការិយាល័យតំណាងនៅកម្ពុជា)
- 2008 – 2009 ជាអនុប្រធានដានខ្ពស់ និងជាប្រធានផ្នែកទីផ្សារ និងផ្នែកលក់ AEON Thana Sinsap (Thailand) Public Company Limited




លោក អោម សេងប៊ូរ៉ា

មុខតំណែង អភិបាលឯករាជ្យ
ឆ្នាំកំណើត 1977
កីឡាប្បដិបាល អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ពី Preston University, សហរដ្ឋអាមេរិក

បទពិសោធន៍ការងារដ៏ធំៗចុងក្រោយ

- 2013 – បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលឯករាជ្យនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- 2013 – បច្ចុប្បន្ន សហស្ថាបនិកនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Cambodia Investors Club
- 2013 – បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាភិបាលនៃ Start-up Business Network
- 2012 – បច្ចុប្បន្ន សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា
- 2011 – បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលឯករាជ្យនៃ AEON Microfinance (Cambodia) Co., Ltd
- 2010 – បច្ចុប្បន្ន ប្រធាននៃវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
- 2010 – បច្ចុប្បន្ន ប្រធាននៃ Aplus Consulting and Aplus School for Professionals
- 2004 – 2009 នាយកប្រតិបត្តិនៃ VisionFund Cambodia


រចនាសម្ព័ន្ធ



អាជីវកម្ម សំខាន់ៗក្នុងឆ្នាំ ២០១៣



សេវាកម្មបង់រំលស់



នាខែតុលា ឆ្នាំ ២០១១ ក្រុមហ៊ុននេះបានបង្កើតឡើង ដើម្បីចូលទៅក្នុង ទីផ្សារហិរញ្ញវត្ថុ នៅក្នុងទីក្រុងភ្នំពេញ ពី ព្រោះកម្ពុជាទទួលបាននូវបទពិសោធន៍នៃកំណើនសេដ្ឋកិច្ចដ៏លឿន។ បន្ទាប់ពីប្រតិបត្តិការណ៍ពីរឆ្នាំដំបូង អ៊ីអន ម៉ាយក្រូហិរញ្ញវត្ថុ (ខេមបូឌា) ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសំរាប់ប្រជាជនកម្ពុជា និងជាអ្នក នាំមុខគេក្នុងវិស័យបង់រំលស់។ ការបង់រំលស់សំរាប់ផលិតផលប្រើប្រាស់ការបង់រំលស់សំរាប់ការដាវខុបករណ៍ អេឡិចត្រូនិចប្រែក្លាយជាមានប្រជាប្រិយភាពនាឆ្នាំ២០១៣។ វាជាកត្តាកំណើននៃការលក់ពីមួយខែទៅមួយ ខែ។ នាអំឡុងឆ្នាំនេះក្រុមហ៊ុនបានផ្តោតលើការពង្រីកបណ្តាញដៃគូអាជីវកម្មដើម្បីកសាងនូវចនាសម្ព័ន្ធអាជីវ កម្មដ៏ខ្លាំងមួយដើម្បីក្លាយខ្លួនជាលំដាប់ទីមួយផ្នែកវិស័យហិរញ្ញវត្ថុ។

ផ្អែកលើលទ្ធផលនាឆ្នាំ២០១៣ចំនួននៃហាងអាជីវកម្មដៃគូសំរាប់សេវាបង់រំលស់បានកើនដល់៦០៤បង្ហាញពី កំណើនប្រមាណ៣២៦%។ ហាងដែលជាដៃគូអាជីវកម្មគ្របដណ្តប់ស្ទើរតែទាំងអស់ហាងសំខាន់ៗនៅក្នុង ក្រុងភ្នំពេញ សៀមរាប និងកំពង់ស្ពឺ។ របាយការណ៍ការលក់របស់យើងនៅឆ្នាំ២០១៣បង្ហាញថាការលក់ ទៅលើការបង់រំលស់កើនដល់ ៦,៨៩លានដុល្លារអាមេរិក (៣០៨% ធៀបនឹងឆ្នាំ ២០១២) ដែលចំនួន ឯកសារស្នើសុំបានកើនដល់ ៣០,៦២២ (៤៣៩% ធៀបនឹង ឆ្នាំ ២០១២)។ នាខណៈពេលនេះរូបភាពផ្លាស់ ប្តូររបស់អ៊ីអនត្រូវបានកម្លើងដើម្បីធ្វើការផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូចំនួន៣ ដែលគេអាចមើលឃើញ នៅទីតាំងល្អបំផុត (នៅលើផ្លូវជាតិលេខ១ ផ្លូវព្រះសីហនុ និង មហាវិថីសហព័ន្ធរុស្ស៊ី)។ ប្រភេទផ្សេងទៀតនៃ ការផ្សាយពាណិជ្ជកម្ម ត្រូវបានបង្ហាញតាមរយៈម៉ូតូកុងប៊ីចំនួន ២៥០គ្រឿង (២០០គ្រឿង នៅក្នុងក្រុងភ្នំពេញ និង ៥០គ្រឿង នៅក្នុងខេត្តសៀមរាប) និងនៅតាមហាងលក់ទំនិញផ្សេងៗ។

សេវាបង់រំលស់ម៉ូតូ



ដោយផ្អែកលើសេវាកម្មបង់រំលស់ ដ៏ជោគជ័យសំរាប់ផលិតផលម៉ូតូថ្មី នៅឆ្នាំ ២០១២ យើងបានធ្វើការ សិក្សា និងវិភាគយ៉ាងស៊ីជម្រៅអំពី ទីផ្សារហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ ហើយ និងគំរោងបង់ប្រាក់ របស់ប្រជាជន ការវិភាគទៅលើទី ផ្សារម៉ូតូ និងទទួលបាននូវទំនុកចិត្ត ដើម្បីធ្វើអោយប្រសើរនូវសេវាកម្ម របស់យើងដោយមិនតម្រូវអោយ

មាន ការបង់ប្រាក់ជាមុនទៅលើការបង់រំលស់ម៉ូតូ នាឆ្នាំ២០១៣។ ក្នុងខណៈពេលនេះ ដើម្បី ក្លាយខ្លួនជាចំណែកទី១ក្នុងទីផ្សារ និងបន្តបំពេញតម្រូវការរបស់អតិថិជន សេវាកម្ម បង់រំលស់ម៉ូតូមួយទឹកបានចាប់ផ្តើមនៅក្នុងខែមេសា។ ជាលទ្ធផល ដៃគូអាជីវកម្មម៉ូតូមួយ ទឹកបានកើនដល់១៥១ ហាង ហើយហាងដៃគូអាជីវកម្មដែលលក់ម៉ូតូថ្មី បានកើនដល់ ១០៦ នៅក្នុងខែ ធ្នូ ។ លើសពីនេះ ការលក់ទៅលើផ្នែកម៉ូតូ បានកើនដល់ ៧,៥៨លានដុល្លា អាមេរិក (១លានដុល្លាអាមេរិក សំរាប់ម៉ូតូ មួយទឹក និង ៦,៥៨លានដុល្លាអាមេរិកសំរាប់ ម៉ូតូថ្មី) ក្នុងឆ្នាំ ២០១៣។

វិស័យកសិកម្ម



ដោយសារកម្ពុជា ជាប្រទេស កសិកម្មតម្រូវការជាទូទៅសំរាប់ គ្រឿងយន្តកសិកម្មគីឡូស៍។ ហេតុ នេះយើងចាប់ផ្តើមផ្តល់នូវកម្ម សម្រាប់កសិកម្មពី ត្រី មាសទី៤ ឆ្នាំ២០១៣ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។ នាឆ្នាំ២០១៣ យើងបានជ្រើសរើសដៃគូអាជីវកម្ម ផ្នែកកសិកម្មជាបន្តបន្ទាប់ដោយ ទទួលបានហាងចំនួន២១រួមទាំង

ដៃគូលក់ផលិតផលកសិកម្មល្បីៗផងដែរ។ ជាលទ្ធផលសំរាប់ឆ្នាំ២០១៣យើងអាចទទួល បានការលក់ពីគ្រឿងយន្តកសិកម្មកើនដល់ ១១៧,៨៩៥ ដុល្លាសហរដ្ឋអាមេរិក។ បន្ថែមពី លើនេះទៀតថាកសិកររបស់យើងមានប្រជាប្រិយភាពតាមរយៈការណែនាំដែលមាន ប្រសិទ្ធភាព និងការជំរុញអាជីវកម្មដោយដៃគូអាជីវកម្មរបស់យើងទៅកាន់សាធារណៈជន ដើម្បីផ្តល់នូវឱកាសដល់អតិថិជនសំរាប់សេវាបង់រំលស់។


ការពង្រីកអាជីវកម្ម



សេវាបង់រំលស់របស់យើង និងការ បង់រំលស់ម៉ូតូនៅក្នុងក្រុងភ្នំពេញ ជោគជ័យយ៉ាងខ្លាំង។ យើងបាន ពង្រីកអាជីវកម្មរបស់យើងទៅកាន់ បណ្តាខេត្តផ្សេងៗដូចជាកំពង់ស្ពឺ និងខេត្តសៀមរាបដោយផ្តល់នូវ សេវាបង់រំលស់ ទៅអតិថិជនដើម្បី បង្កើនការលក់។ ដោយសារតែខេត្ត សៀមរាបជាខេត្តដែលមានសក្តានុ ពលសេដ្ឋកិច្ចធំបន្ទាប់ពីក្រុងភ្នំពេញ

យើងបានសម្រេចចិត្ត បង្កើតសាខាថ្មីនៅក្នុងខេត្តនេះពីខែមិថុនា ឆ្នាំ ២០១៣ ហើយបន្ត បន្ទាប់មកទៀត ការលក់សរុបមានទំហំប្រហែល ១.៣៤២.០០០ ដុល្លាអាមេរិក។ ក្រៅពី សាខាខេត្តសៀមរាប យើងបានពង្រីកសាខាបន្ថែមទៀតនៅខណ្ឌចំការមនក្រុងភ្នំពេញនៅ ឆ្នាំនេះដើម្បីផ្តល់សេវាកាន់តែប្រសើរជូនអតិថិជន។

នស្សនវិស័យ អាជីវកម្មសំរាប់ឆ្នាំ ២០១៤



ការដាក់អោយ ប្រើប្រាស់ផលិតផលថ្មី

ផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានធ្វើការសិក្សា និងវិភាគពីលទ្ធភាពដើម្បីផ្តល់នូវសេវាបង់រំលស់សំរាប់ទីផ្សារហិរញ្ញវត្ថុ នៃអ្នកប្រើប្រាស់។ បន្ទាប់មកទៀតយើងបានចាប់ផ្តើមសេវាបង់រំលស់លើផលិតផលថ្មីដូចជាម៉ូតូមួយទឹកម៉ាកស៊ីនក្លែង និងគ្រឿងយន្តកសិកម្មនៅឆ្នាំ២០១៣។ ជាពិសេសយើងបានទទួលនូវចម្លើយយ៉ាងល្អ លើការបង់រំលស់គ្រឿងយន្តកសិកម្មពីអតិថិជនដោយសារវាមានភាពងាយស្រួលសំរាប់ពួកគេដើម្បីដាក់ពាក្យស្នើសុំឥណទានបើធៀបជាមួយនឹងសេវាឥណទានដែលមានពីមុនផ្សេងៗដែលបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ទៃបានផ្តល់ជូនដោយសារយើងមិនទាមទារអោយមានប័ណ្ណកម្មសិទ្ធិដី ប័ណ្ណកម្មសិទ្ធិផ្ទះ រឺអ្នកធានានោះឡើយ។ នៅដំណាច់ឆ្នាំ២០១៣ ចំនួននៃដៃគូអាជីវកម្មគ្រឿងយន្តកសិកម្ម មានចំនួន២១ ហាងនៅក្នុងក្រុងភ្នំពេញ និងសៀមរាប ហើយយើងកំពុងតែពង្រឹងអាជីវកម្មបង់រំលស់គ្រឿងយន្តកសិកម្មដើម្បីផ្តល់នូវសេវាកម្មងាយស្រួលដល់កសិករ។



Express Card

នៅខែកញ្ញាឆ្នាំ២០១៣ យើងចាប់ផ្តើមចេញ Express Card សំរាប់អតិថិជនស្មោះត្រង់របស់យើងដែលបានប្រើប្រាស់សេវាកម្មនិងបង់ប្រាក់ប្រចាំខែទាន់ពេលវេលា។ អត្ថប្រយោជន៍នៃអ្នកមាន Express Card គឺយើងផ្តល់ជូនពួកគេនូវអត្រាការប្រាក់បញ្ចុះតម្លៃ ល្បឿននៃការវាយតម្លៃក្នុងរយៈពេល៣០នាទី និងការកំណត់កំរិតឥណទានពិសេសសំរាប់ពាក្យស្នើសុំថ្មីរបស់ពួកគេ។ នៅដំណាច់ឆ្នាំ២០១៣ យើងបានចេញ Express Card ចំនួន ៦០០០ ហើយយើងនិងចេញ Express Card ជូនអតិថិជនបន្ថែមទៀតដើម្បីផ្តល់ជូនពួកគេនូវសេវាកម្មដែលងាយស្រួលនិងមានប្រសិទ្ធភាព។



ការបើកសាខាថ្មី

ដើម្បីពង្រីកអាជីវកម្មរបស់យើង យើងបានចាប់ផ្តើមដំណើរការសាខាខេត្តសៀមរាបនាខែមិថុនា ឆ្នាំ២០១៣។ តាមរយៈការខិតខំប្រឹងប្រែងដើម្បីបង្កើតនូវទំនាក់ទំនងជាមួយដៃគូអាជីវកម្ម ហើយដើម្បីពង្រឹងការដាក់បង្ហាញឧបករណ៍ផ្សព្វផ្សាយរបស់យើងផងនោះ ការលក់របស់យើងនៅខេត្តសៀមរាបបានកើនដល់ ៣២០.០០០ ដុល្លារ អាមេរិក ហើយចំនួននៃដៃគូអាជីវកម្មបានកើនដល់ ១៦៩ ហាងក្នុងខែធ្នូ។ បន្ថែមពីលើនេះ យើងបានចាប់ផ្តើមដាក់អោយដំណើរការ សាខាចំការមន ដែលមានទីតាំងនៅតំបន់ភាគខាងត្បូងក្រុងភ្នំពេញនាខែធ្នូ ដោយសារតែ ចំនួនដ៏ច្រើននៃអតិថិជនរបស់យើងរស់នៅតំបន់នេះ យោងតាមការវិភាគរបស់យើង ។ យើងបានចាត់តាំងបុគ្គលិកផ្នែកទីផ្សារ នៅក្នុងសាខានេះដើម្បីអភិវឌ្ឍន៍ដៃគូអាជីវកម្មថ្មីៗហើយយកចិត្តទុកដាក់ចំពោះដៃគូអាជីវកម្មដែលមានស្រាប់របស់យើងដែលមានទីតាំងនៅភាគខាងត្បូងក្រុងភ្នំពេញនិងជាយក្រុង។ លើសពីនេះយើងកំពុងតែធ្វើអោយប្រសើរឡើងនូវលទ្ធភាពរបស់អតិថិជនដើម្បីចូលទៅកាន់សាខាទាំងឡាយរបស់យើងតាមរយៈការបង្កើនចំនួនសាខានៅក្នុងក្រុងភ្នំពេញ។




បណ្តាញបង់ប្រាក់

AEONបានបន្តគំរោងអភិវឌ្ឍន៍បណ្តាញបង់ប្រាក់ ដើម្បីផ្តល់នូវភាពងាយស្រួល ចំពោះសេវាបង់ប្រាក់របស់អតិថិជន។ យើងបានពង្រីកបណ្តាញបង់ប្រាក់របស់យើងទៅកាន់ធនាគារសំខាន់ៗដូចជា Maybank, CIMB Bank, និងធនាគារ អេស៊ីលីដា។ គិតមកដល់ត្រឹម ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣ ទីតាំងបណ្តាញបង់ប្រាក់របស់យើងបានកើនឡើង៤ដង មានចំនួនសរុប១៣៥០ កន្លែង (៣២៩ នៅក្នុងក្រុងភ្នំពេញ និង ១០២១ កន្លែងទៀតនៅតាមបណ្តាញខេត្ត)។



+400%

our payment channel location was increased 4 times



សកម្មភាព ទទួលខុសត្រូវក្នុង សង្គមរបស់ក្រុមហ៊ុន

អ៊ីអន ម៉ាយក្រូហ្វាយនែន(ខេមបូឌា) មានបំណងយ៉ាងមុតមាំក្នុងការគាំទ្រដល់សកម្មភាពទទួលខុសត្រូវក្នុងសង្គមយ៉ាងទូទៅ។ នៅឆ្នាំ ២០១៣ ក្រុមរបស់យើងបានដឹកនាំកម្មវិធី និងផ្តល់ធុនទឹកភ្លៀងនៅក្នុងខេត្តតាកែវ។ ម្យ៉ាងវិញទៀត ទីស្នាក់ការកណ្តាលរបស់ អ៊ីអន ម៉ាយក្រូហ្វាយនែន(ខេមបូឌា) បានធ្វើសកម្មភាពសម្អាតទីក្រុងជាច្រើន។ គំរោងទីក្រុងស្អាត ចាប់ផ្តើមសំរាប់ជាការចូលរួមចំណែកដើម្បីអោយក្លាយជាទីក្រុងដែលគួរអោយចង់រស់នៅ។ យើងបានទទួលនូវលិខិតសរសើរពីក្រសួងទេសចរណ៍ តាមរយៈសកម្មភាពទីក្រុងស្អាតនេះ។ នៅឆ្នាំ២០១៤យើងមានគំរោងបន្តសកម្មភាពសំរាប់ទីក្រុងមិនមែនចំពោះតែរាជធានីភ្នំពេញនោះទេ ប៉ុន្តែទៅកាន់ខេត្តផ្សេងៗផងដែរ។

បន្ថែមពីលើនេះ យើងមានភាពប្តេជ្ញាចិត្តចំពោះការការពារទៅលើព័ត៌មានបុគ្គល។ ក្រុមហ៊ុនបានវាយតម្លៃអំពីកំរិតនៃព័ត៌មានហើយបានបង្កើតវិធានច្បាស់លាស់ដើម្បីពិនិត្យហើយកាត់ចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងនៅកន្លែងធ្វើការ និងការបញ្ចេញព័ត៌មានបុគ្គលផងដែរ។


យើងមានបំណងអភិវឌ្ឍន៍មិត្តភាពដែលគួរអោយទុកចិត្តបានបំផុតតាមរយៈសកម្មភាពទទួលខុសត្រូវសង្គមទាំងនេះ។



រូបភាពសកម្មភាពទទួលខុសត្រូវសង្គមឆ្នាំ ២០១៣



លិខិតគាំទ្រពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត





របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះក្រុមប្រឹក្សាភិបាលនៃ អ៊ីអន ម៉ាយក្រូហ្វាយនែន(ខេមបូឌា)

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អ៊ីអន ម៉ាយក្រូហ្វាយនែន(ខេមបូឌា) ខុអិលធីឌី (“ក្រុមហ៊ុន”) ដែលមានការរាយការណ៍តាមការតម្រូវ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របាយការណ៍លទ្ធផល និងរបាយការណ៍ស្តីពីការប្រែប្រួលក្នុងមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេលបីខែបញ្ចប់ ហើយនិង គោលនយោបាយគណនេយ្យសំខាន់ៗ និងកំណត់បង្ហាញពន្យល់ផ្សេងទៀត។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំនិងការបង្ហាញទិន្នន័យហិរញ្ញវត្ថុដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យ កម្ពុជាហើយនិងបទប្បញ្ញត្តិនិងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជាហើយចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងគិតថាមាន សារៈប្រយោជន៍ដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាល មកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើមូលដ្ឋាននៃការងារសវនកម្ម។ យើងខ្ញុំបានធ្វើការងារសវនកម្ម ដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ស្តង់ដារទាំងនេះ តម្រូវឱ្យយើងខ្ញុំអនុវត្តតាមលក្ខខណ្ឌក្រុមសីលធម៌ និងរៀបចំផែនការ និងអនុវត្ត ការងារសវនកម្ម ដើម្បីទទួលបាននូវការធានាសមហេតុផល ដើម្បីអះអាងថារបាយការណ៍ហិរញ្ញវត្ថុ ពុំមាន កំហុសឆ្គងជាសារវន្តឡើយ។ ការងារសវនកម្មយើងខ្ញុំមានការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់ និងការបង្ហាញទាំងឡាយនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។ រាល់នីតិវិធីដែលយើងខ្ញុំបានជ្រើសរើសខាងលើគឺពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលនូវការវាយតម្លៃហានិភ័យលើ ភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ យើងខ្ញុំបានពិនិត្យ លើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីរៀបចំនីតិវិធីសវនកម្ម អោយសមស្របទៅតាមកាលៈទេសៈប៉ុន្តែការវាយតម្លៃទាំងនោះមិនមែនសម្រាប់គោលបំណងក្នុងការបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងនោះទេ។ ការងារសវនកម្មរបស់យើងខ្ញុំក៏រួមបញ្ចូលផងដែរនូវការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និង ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រងព្រមទាំងការវាយតម្លៃលើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុទាំង មូល។ យើងជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានលក្ខណៈគ្រប់គ្រាន់និងសមហេតុផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើង ខ្ញុំ។

មតិយោបល់របស់សវនករ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិន្នន័យហិរញ្ញវត្ថុ និងត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់រយៈពេលបីខែបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជាហើយនិងបទប្បញ្ញត្តិ និងគោល ការណ៍ណែនាំដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។



Maria Cristina M. Calimbas
Partner

Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យករជំនាញ និង សវនករប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៤

សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ

យើងបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ របស់ អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ខុអិលធីឌី ("ក្រុមហ៊ុន") ដែលមានការត្រួតពិនិត្យត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៣ - របាយការណ៍ប្រាក់ចំណូល -របាយការណ៍បំប៉នប្រាក់ចំណូល - និងរបាយការណ៍លំហូរសាច់ប្រាក់សំរាប់ឆ្នាំបញ្ចប់ និងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ និងព័ត៌មានជាសេចក្តីពន្យល់ផ្សេងទៀត។

តារាងតុល្យការ

នាការបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

	កំណត់ សំគាល់	២០១៣		២០១២	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤៨.៣៧៦	១៩៣.២៦២	៤០.១៥២	១៦០.៤០៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣	២០១.២៥៩	៨០៤.០៣០	៥០.១០៥	២០០.១៦៩
សមតុល្យតំកល់នៅធនាគារផ្សេងៗ	៤	៥១៦.៦៣៤	២.០៦៣.៩៥៣	១២៧.៦២៣	៥០៩.៨៥៤
ឥណទានទៅអតិថិជន	៥	១០.៨៣៣.៩៦០	៤៣.២៨១.៦៧០	២.១៨០.៤៥២	៨.៧១០.៩០៦
អចលនទ្រព្យ និងហត្ថបករណ៍	៦	២៩២.០៨៣	១.១៦៦.៨៧២	៩៧.៨១៥	៣៩០.៧៧១
កម្មវិធីកុំព្យូទ័រ	៧	៣៧៥.៣៣៨	១.៤៩៩.៤៧៥	១៣១.៨៩២	៥២៦.៩០៩
ទ្រព្យសកម្មផ្សេងៗ	៨	១.៧៩២.៥២៩	៧.១៦១.១៥៣	៩៨.៣៤៥	៣៩២.៨៨៨
ទ្រព្យសកម្មសរុប		១៤.០៦០.១៧៩	៥៦.១៧០.៤១៥	២.៧២៦.៣៨៤	១០.៨៩១.៩០៤
បំណុល និងមូលធនម្ចាស់ភាគហ៊ុន					
ទ្រព្យអកម្ម					
គណនីត្រូវសង និងចំណាយបង្គរ	៩	២៦៧.៨៤៩	១.០៧០.០៥៧	១១៣.៦៧២	៤៥៤.១២០
គណនីពន្ធដែលត្រូវបង់	10	១៣.៥៩៣	៥៤.៣០៤	៦៩៦	២.៧៨១
ជំពាក់ទៅភាគីពាក់ព័ន្ធ		១៣.៧១៨	៥៤.៨០៣	៣០.១៣៣	១២០.៣៨១
កម្ចី	១១	៩.៧៨០.០០០	៣៩.០៧១.១០០	២.១៥០.០០០	៨.៥៨៩.២៥០
ទ្រព្យអកម្មសរុប		១០.០៧៥.១៦០	៤០.២៥០.២៦៤	២.២៩៤.៥០១	៩.១៦៦.៥៣២
មូលធនម្ចាស់ភាគហ៊ុន					
មូលធនដែលបានវិនិយោគ	១២	៤.០០០.០០០	១៥.៩៨០.០០០	១.០០០.០០០	៣.៩៩៥.០០០
ខាតបង្គរ		(១៤.៩៨១)	(៥៩.៨៤៩)	(៥៦៨.១១៧)	(២.២៦៩.៦២៨)
សរុបមូលធនម្ចាស់ភាគហ៊ុន		៣.៩៨៥.០១៩	១៥.៩២០.១៥១	៤៣១.៨៨៣	១.៧២៥.៣៧២
ទ្រព្យអកម្ម និងមូលធនម្ចាស់ភាគហ៊ុនសរុប		១៤.០៦០.១៧៩	៥៦.១៧០.៤១៥	២.៧២៦.៣៨៤	១០.៨៩១.៩០៤

របាយការណ៍លទ្ធផល

សំរាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

		2013		2012	
	កំណត់ សំគាល់	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	១៣	២.២៦៩.៤៤៩	៩.០៦៦.៤៤៩	៣៨៥.៥៦៦	១.៥៤០.៣៣៦
ចំណាយការប្រាក់	១១	(៥១.១៩៧)	(២០៤.៥៣២)	(៦.២១៩)	(២៤.៨៤៥)
ចំណូលពីការប្រាក់ សុទ្ធ		២.២១៨.២៥២	៨.៨៦១.៩១៧	៣៧៩.៣៤៧	១.៥១៥.៤៩១
ចំណូលកម្រៃឈ្នួល កម្រៃជើងសារ និងចំណូលផ្សេងៗ	១៤	៩៩.០២២	៣៩៥.៥៩៣	១៨.០៤៥	៧២.០៩០
សរុបចំណូលប្រតិបត្តិការ		២.៣១៧.២៧៤	៩.២៥៧.៥១០	៣៩៧.៣៩២	១.៥៨៧.៥៨១
សំវិធានធនសម្រាប់ការខាតទៅលើការផ្តល់ឥណទានទៅអតិថិជន	៥	(៨៧.៨៤១)	(៣៥០.៩២៥)	(៧.២៣៥)	(២៨.៩០៤)
ចំណាយប្រតិបត្តិការផ្សេងៗ	១៥	(១.៦៤១.៩០៥)	(៦.៥៥៩.៤១០)	(៨៥៣.៨១២)	(៣.៤១០.៩៧៩)
ការចំណេញ (ខាត) មុនពេលបង់ពន្ធ		៥៨៧.៥២៨	២.៣៥៦.១៧៥	(៤៦៣.៦៥៥)	(១.៨៥២.៣០២)
ពន្ធលើប្រាក់ចំណេញ	១០	(៣៤.៣៩២)	(១៣៧.៣៩៧)	(៤.០៣៦)	(១៦.១២៤)
ការចំណេញ (ខាត) សុទ្ធ		៥៥៣.១៣៦	២.២១៨.៧៧៨	(៤៦៧.៦៩១)	(១.៨៦៨.៤២៦)

របាយការណ៍បំបែររូបភាពមូលធន

សំរាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

	Accumulated		
	មូលធន ដុល្លារអាមេរិក	ខាតសរុប ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣	១.០០០.០០០	(៥៦៨.១១៧)	៤៣១.៨៨៣
ការបន្ថែមដើមទុន	៣.០០០.០០០	-	៣.០០០.០០០
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	៥៥៣.១៣៦	៥៥៣.១៣៦
សមតុល្យនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៤.០០០.០០០	(១៤.៩៨១)	៣.៩៨៥.០១៩
សមមូលពាន់រៀល (កំណត់សំគាល់ ២.៣.១)	១៥.៩៨០.០០០	(៥៩.៨៤៩)	១៥.៩២០.១៥១
សមតុល្យនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០១២	១.០០០.០០០	(១០០.៤២៦)	៨៩៩.៥៧៤
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(៤៦៧.៦៩១)	(៤៦៧.៦៩១)
សមតុល្យនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	១.០០០.០០០	(៥៦៨.១១៧)	៤៣១.៨៨៣
សមមូលពាន់រៀល (កំណត់សំគាល់ ២.៣.១)	៣.៩៩៥.០០០	(២.២៦៩.៦២៨)	១.៧២៥.៣៧២

របាយការណ៍លំហូរសាច់ប្រាក់

សំរាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

	កំណត់ សំគាល់	២០១៣		២០១២	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
សកម្មភាពប្រតិបត្តិការ					
ចំណេញ (ខាត) មុនបង់ពន្ធ		៥៨៧.៥២៨	២.៣៤៧.១៧៥	(៤៦៣.៦៥៥)	(១.៨៥២.៣០២)
កែតម្រូវសម្រាប់រំលស់					
រំលស់	១៥	៩៧.៨៦៨	៣៩០.៩៨២	៤២.១២៤	១៦៨.២៨៥
ពន្ធលើប្រាក់ចំណេញ	១០	(២១.៤៩៥)	(៨៥.៨៧៤)	(៣.៣៤២)	(១៣.៣៥១)
សាច់ប្រាក់សុទ្ធបានពី (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ		៦៦៣.៩០១	២.៦៥២.២៨៣	(៤២៤.៨៧៣)	(១.៦៩៧.៣៦៨)
កំនើនទ្រព្យសកម្ម និង បំណុលប្រតិបត្តិការ					
សមតុល្យនៅធនាគារជាតិ		(១៥០.០០០)	(៥៩៩.២៥០)	-	-
ឥណទានទៅអតិថិជន		(៨.៦៥៣.៥០៨)	(៣៤.៥៧០.៧៦៤)	(២.១៤៧.៤៤៨)	(៨.៥៧៩.០៥៥)
ឥណទានទៅអតិថិជន		(១.៦៩៤.១៨៤)	(៦.៧៦៨.២៦៥)	(៧១.៨៣៧)	(២៨៦.៩៨៩)
កំនើន (តំហយ) នៃបំណុលប្រតិបត្តិការ					
គណនីត្រូវសង និងចំណាយបង្គរ		១៥៤.១៧៦	៦១៥.៩៣៨	២៥.៤៥៨	១០១.៧០៥
ជំពាក់ទៅភាគីពាក់ព័ន្ធ		(១៦.៤១៥)	(៦៥.៥៧៨)	(១៥.៧២៨)	(៦២.៨៣៣)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(៩.៦៩៦.០៣០)	(៣៨.៧៣៥.៦៣៦)	(២.៦៣៨.៤២៨)	(១០.៥២៤.៥៤០)
ចលនាសាច់ប្រាក់មកពីសកម្មភាពវិនិយោគ					
ការទិញអចលនទ្រព្យ និងហត្ថូបករណ៍	៦	(២៥១.៨៣៩)	(១.០០៦.១០០)	(៥៣.៦១០)	(២១៤.១៧២)
ការទិញកម្មវិធីកុំព្យូទ័រ	៧	(២៨៣.៧៤២)	(១.១៣៣.៥៤៩)	(១៤០.២៤៩)	(៥៦០.២៩៥)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(៥៣៥.៥៨១)	(២.១៣៩.៦៤៩)	(១៩៣.៨៥៩)	(៧៧៤.៤៦៧)
ចលនាសាច់ប្រាក់បានមកពីសកម្មភាពហិរញ្ញវត្ថុ					
ចំណូលពីការកម្ចី	១១	១០.២៩០.០០០	៤១.១០៨.៥៥០	៣.៧៨០.០០០	១៥.១០១.១០០
ចំណាយទៅលើកម្ចី	១១	(២.៦៦០.០០០)	(១០.៦២៦.៧០០)	(១.៦៣០.០០០)	(៦.៥១១.៨៥០)
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន	១២	៣.០០០.០០០	១១.៩៨៥.០០០	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញវត្ថុ		១០.៦៣០.០០០	៤២.៤៦៦.៨៥០	២.១៥០.០០០	៨.៥៨៩.២៥០
កំណើន (តំហយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៣៩៨.៣៨៩	១.៥៩១.៥៦៥	(៦៧៨.២៨៧)	(២.៧០៩.៧៥៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		១៦៧.៨៨០	៦៧០.៦៨០	៨៤៦.១៦៧	៣.៤១៧.៦៦៨
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	-	-	(៣៧.២៣១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា ចុងការិយបរិច្ឆេទ	4	៥៦៦.២៦៩	២.២៦២.២៤៥	១៦៧.៨៨០	៦៧០.៦៨០

១-ព័ត៌មានពីក្រុមហ៊ុន

អ៊ីអន ម៉ាយក្រូហ្វាយនែន(ខេមបូឌា) “ក្រុមហ៊ុន” បានទទួលអាជ្ញាប័ណ្ណជាត្រឹមស្ថានមីក្រូហិរញ្ញវត្ថុ ដែលបាន បង្កើត ឡើង និងចុះបញ្ជី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ការបង្កើតនិងប្រតិបត្តិការ

ក្រុមហ៊ុន បានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ចុះបញ្ជីការ លេខ Co.២៣៨០ E/២០១១ ដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០១១ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាត្រឹមស្ថានមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន អ៊ីអន ថា នា ស៊ុនសាប (ថៃ) “ក្រុមហ៊ុនមេ” ដែលបានចុះបញ្ជីនៅប្រទេសថៃ ។ ក្រុមហ៊ុនមេចុងក្រោយគឺ អ៊ីអន ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

- ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដូចជា ផ្តល់នូវប្រាក់កម្ចី និងទទួលប្រាក់បញ្ញើ
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់ និងឥណទាន
- កម្ចីមូលនិធិ និងទទួលប្រាក់បញ្ញើ ដោយអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និង
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលត្រូវអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តក្នុងការពេញនិយមដោយក្រុមប្រឹក្សាភិបាលនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។

មូលធនវិនិយោគ

មូលធនដែលបានវិនិយោគរបស់ក្រុមហ៊ុន នាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានចំនួន ៤.០០០.០០០ដុល្លារអាមេរិក ឬ ១៥.៩៨០.០០០ពាន់រៀល (ឆ្នាំ២០១២ មានចំនួន១.០០០.០០០ ដុល្លារអាមេរិក ឬ ៤.០៣៩.០០០ពាន់រៀល)។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងកាលបរិច្ឆេទនេះនិងនៅកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Yasuhiko Kondo	ប្រធានក្រុមប្រឹក្សាភិបាល
លោក Daisuke Maeda	អនុប្រធានក្រុមប្រឹក្សាភិបាល និង នាយកគ្រប់គ្រង
លោកអោម សេងប៊ុំរ៉ា	អភិបាលឯករាជ្យ

ទីតាំង

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមានស្ថាននៅអាការពាណិជ្ជកម្ម អគារលេខ៣២០ មហាវិថីព្រះមុនីវង្ស សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

និយោជិត

និយោជិត ទាំងអស់របស់ក្រុមហ៊ុននាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានចំនួន ១៩០នាក់ (ឆ្នាំ ២០១២ មានចំនួន ៧៤នាក់)។

២-គោលនយោបាយគណនេយ្យសំខាន់ៗ

២-១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ ។ ក្រុមហ៊ុនធ្វើការកត់ត្រាប្រតិបត្តិការ គណនេយ្យ និងរៀបចំរបាយការណ៍ ជាដុល្លារអាមេរិក ដោយអនុលោមតាមប្រកាសលេខ ៨៧-០៧-១៦៤ ដែលចេញដោយធនាគារជាតិនៃ កម្ពុជានាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០០៧ ស្តីពីការប្រកាស រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់ សម្រាប់ការកត់ត្រា និងបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិនិងសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក ត្រូវបានប្រែប្រួលទៅជាដុល្លារអាមេរិក ដោយប្រើ អត្រាប្តូរប្រាក់នៅថ្ងៃនៃប្រតិបត្តិការ។ ទ្រព្យសកម្ម និងបំណុលដែល មិនមានតម្លៃចារឹកជាដុល្លារអាមេរិក នាការិយបរិច្ឆេទ នៃ តារាងតុល្យការ ត្រូវបានប្រែប្រួលជា ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅ ការិយបរិច្ឆេទតារាង តុល្យការ។ ភាពខុសគ្នាដោយអត្រាប្តូរប្រាក់ត្រូវបានបង្ហាញក្នុង របាយការណ៍លទ្ធផល។

ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនចាប់ផ្តើមពីថ្ងៃ១ ខែមករា ដល់ថ្ងៃ៣១ ខែធ្នូ។

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនេះ និងការប្រើប្រាស់មិនត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមិនមានចំណេះដឹងអំពី គោលការណ៍នីតិវិធី និងការអនុវត្តន៍ របស់គណនេយ្យកម្ពុជា ព្រមទាំងមិនមានបំណងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផល ប្រតិបត្តិការ និងលំហូរសាច់ប្រាក់ដោយ អនុលោមតាម គោលការណ៍ គណនេយ្យ និងការអនុវត្តន៍ដែលទទួលស្គាល់ជាទូទៅនៅប្រទេស ផ្សេងក្រៅពី ព្រះរាជាណាចក្រកម្ពុជានោះទេ។ គោលនយោបាយគណនេយ្យ ដែលបង្ហាញ ខាង ក្រោម ត្រូវបាន ក្រុមហ៊ុនអនុវត្តជាប្រចាំក្នុងអំឡុងពេលនៃការិយបរិច្ឆេទនេះ។

២-២ សេចក្តីវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានសំខាន់ៗ

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យក្រុមហ៊ុនបានប្រើប្រាស់ការវិនិច្ឆ័យនិងប៉ាន់ស្មានក្នុងការកំណត់ចំនួនដែលទទួលស្គាល់ ក្នុងរបាយការណ៍ហិរញ្ញវត្ថុដូច ខាងក្រោម៖

២-២-១ ការព្យាករណ៍ទៅលើអាយុកាលរបស់អចលនទ្រព្យ និង ហត្ថបករណ៍

អាយុកាលនៃអចលនទ្រព្យនិងហត្ថបករណ៍នីមួយៗគឺត្រូវបានព្យាករណ៍ដោយផ្អែកតាមរយៈ ពេលដែលទ្រព្យសកម្មត្រូវបានរំពឹងថា អាចប្រើប្រាស់បាន ។ ការ ព្យាករណ៍នេះគឺពឹងផ្អែកទៅតាម ការប្រមូលព័ត៌មានពីអាជីវកម្មប្រហាក់ប្រហែល បច្ចេកវិទ្យាវាយតម្លៃនិងបទពិសោធន៍ ដែលធ្លាប់មានលើទ្រព្យសកម្ម ប្រហាក់ ប្រហែល។ ការព្យាករណ៍នៃអាយុកាលរបស់ទ្រព្យសកម្ម គឺត្រូវបាន ត្រួតពិនិត្យយ៉ាងទៀងទាត់និងកែប្រែប្រសិនបើការរំពឹងទុកនោះខុសពីការព្យាករណ៍មុនព្រោះ តែ ការសិក្សាវិស័យជារៀងរាល់ថ្ងៃនៃ ទ្រព្យសកម្ម នោះ ភាពហួសសម័យផ្នែកបច្ចេកវិទ្យាឬផ្នែកពាណិជ្ជកម្ម និងការដាក់កំហិតដោយច្បាប់ ឬការកំណត់ផ្សេងៗ ទៀត ស្តីពីការ ប្រើប្រាស់ទ្រព្យសកម្ម ។ ទោះជាយ៉ាងណាក៏ដោយដែលទទួលបានប្រតិបត្តិការនាពេលអនាគតអាចត្រូវបានផ្តល់ប៉ះពាល់ ជាសារវន្តដោយសារតែ ការប្រែប្រួលនៃ ចំនួននិងកាលនៃការកត់ត្រាចំណាយ ដោយសារមានការប្រែប្រួលលើកត្តា ដែលបានបញ្ជាក់ ខាងលើ ។ ការកាត់បន្ថយអាយុកាលប្រើប្រាស់រំពឹងទុក នៃ អចលន ទ្រព្យ និងហត្ថបករណ៍ណាមួយ អាចធ្វើឲ្យមានការកើនឡើង នៃចំណាយប្រតិបត្តិការ និងការថយចុះនៃតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ ពុំមានការប្រែប្រួលក្នុងការ វាយតម្លៃអាយុកាលប្រើប្រាស់ របស់អចលនទ្រព្យ និងហត្ថបករណ៍ នៅក្នុងការិយបរិច្ឆេទនេះ។

២-២-២ ភតិសន្យា

ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់អាគាររបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថា ភាគីខាងម្ចាស់ទ្រព្យ ជាអ្នក ទទួលខុសត្រូវចំពោះហានិភ័យ និងទទួលយកតម្លៃក្នុងក្នុងនាមជាម្ចាស់កម្មសិទ្ធិដែលផ្អែកលើការចង្អុលបង្ហាញនៅក្នុងភតិសន្យាប្រតិបត្តិ ។ ដើម្បីកំណត់ថា ពិតជាមានការចង្អុលបង្ហាញនៃ ភតិសន្យាប្រតិបត្តិ ក្រុមហ៊ុនបានពិចារណាពីកត្តាមួយចំនួនដូចជា ការ កាន់កាប់នូវប្លង់អចលនទ្រព្យ និងរយៈពេលនៃកិច្ចសន្យា ជួលរៀបចំនឹងអាយុកាល សេដ្ឋកិច្ច ប៉ាន់ស្មាននៃទ្រព្យភតិសន្យា ហើយនិង ការទទួលខុសត្រូវលើចំណាយប្រតិបត្តិ។ល។

២-២-៣ ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទាន និងបុរេប្រទានអតិថិជន

ពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទានផ្តល់អតិថិជនត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ចំណាត់ ថ្នាក់ និងកម្រិតស្រុតចុះ នៃតម្លៃ ដូចមានក្នុងកំណត់សំគាល់ ២.៣.៨.១។

២-២-៤ ការខាតបង់ដោយការស្រុតចុះតម្លៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើងនៅពេលដែលតម្លៃពិតគណនេយ្យរបស់ទ្រព្យ មានតម្លៃខ្ពស់ជាងចំនួនដែលនឹងអាច ទទួលបានមកវិញជាក់ស្តែង ដែលចំនួននេះបានមកពីតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទីផ្សារដកអាយចំណាយផ្សេងៗដើម្បីលក់ទ្រព្យនិងតម្លៃកំពុងតែប្រើប្រាស់។ ការគណនាតម្លៃទីផ្សារ ដកអាយចំណាយផ្សេងៗដើម្បីលក់ទ្រព្យគឺផ្អែកទៅលើទិន្នន័យ ដែលអាច ទទួលបានពីប្រតិបត្តិការលក់នៅក្នុងប្រតិបត្តិការធម្មតានៃទ្រព្យ ប្រហាក់ប្រហែលគ្នាឬក៏ តម្លៃសង្កេតតាមទីផ្សារដកថ្លៃកើតមានឡើងសម្រាប់លក់ទ្រព្យសកម្មនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់គឺផ្អែកតាមវិធីសាស្ត្រលំហូរសាច់ប្រាក់ អប្បបរមា។ លំហូរសាច់ប្រាក់កើតចេញពីគម្រោងសាច់ប្រាក់ ហើយវាមិនរាប់បញ្ចូលសកម្មភាពដែលក្រុមហ៊ុនមិនទាន់ចុះ កិច្ចសន្យាឬការវិនិយោគសំខាន់ៗ នា ពេលអនាគតដែលអាចបង្កើនចំណូលពីការប្រតិបត្តិនៃទ្រព្យសកម្មនោះ។ តម្លៃដែលអាចប្រមូលមកវិញគឺទាក់ទងនឹងអត្រាអប្បបរមា ដែលត្រូវបានប្រើសម្រាប់វិធី សាស្ត្រលំហូរសាច់ប្រាក់អប្បបរមាដូចគ្នានឹងវិធីសាស្ត្រលំហូរសាច់ប្រាក់អនាគតនិងអត្រា កំណើន សម្រាប់ប្រើប្រាស់ដើម្បីធ្វើការប៉ាន់ស្មានតម្លៃ។

២-២-៥ ការទទួលស្គាល់ពន្ធពន្យាជាទ្រព្យសកម្ម

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការបាត់បង់ប្រាក់ពន្ធ ដែលមិនទាន់បានប្រើប្រាស់ទាំងអស់ និងភាពខុសគ្នាបណ្តោះអាសន្នក្នុងកម្រិតដែល អនុញ្ញាតឱ្យអាយប្រាក់ពន្ធបាត់បង់ដែលមិនទាន់បានប្រើប្រាស់ អាចយកមកកាត់កងនឹងប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។ គណៈគ្រប់គ្រងត្រូវប្រើការវិនិច្ឆ័យ សំខាន់ដើម្បីកំណត់ចំនួននៃពន្ធពន្យាជាទ្រព្យសកម្ម ដែលអាចទទួលស្គាល់បាន ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចមាន ជាមួយនិងយុទ្ធសាស្ត្រក្នុងការធ្វើផែនការពន្ធនាពេលអនាគត។

២-៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២-៣-១ ការប្រែប្រួលរូបិយប័ណ្ណបរទេស

រូបិយប័ណ្ណក្នុងការបង្ហាញនិងធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនគឺ ដុល្លារអាមេរិក។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានប្រែសម្រួល ផ្អែកលើមូលដ្ឋានអត្រា ១ ដុល្លារអាមេរិក ស្មើនឹង ៣.៩៩៥រៀល ដែលបានចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា (ឆ្នាំ ២០១២ ស្មើនឹង ៣.៩៩៥ រៀល ក្នុង ១ដុល្លារអាមេរិក)។ ការប្រែសម្រួលនេះមិនគួរ ត្រូវបាន បកស្រាយថាជាការកំណត់ថា ចំនួនប្រាក់រៀលត្រូវបាន ឬអាចត្រូវបាន ឬនឹងអាចត្រូវបាន ប្តូរទៅជាប្រាក់រៀលតាមអត្រានេះ ឬអត្រាផ្សេងទៀត។ តម្លៃជាប្រាក់រៀលទាំងអស់ត្រូវបានបង្ហាញជា ពាន់រៀល លើកលែងមាន ការបង្ហាញប្រាប់ផ្សេងពីនេះ។

២-៣-២ ការស្រុតចុះនៃតម្លៃទ្រព្យហិរញ្ញវត្ថុ

ក្រុមហ៊ុនធ្វើការប៉ាន់ប្រមាណរៀងរាល់កាលបរិច្ឆេទតារាងតុល្យការថា តើមានការអំណះអំណាងឥត លំអៀងណាមួយអាចបញ្ជាក់ថា តម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ ណាមួយបានស្រុតចុះ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ក្រុមទ្រព្យអកម្មហិរញ្ញវត្ថុតម្រូវអោយមាន ការកែ សម្រួលតម្លៃប្រសិនបើមានអំណះអំណាង ច្បាស់លាស់ណា មួយ ដែលជាលទ្ធផលនៃហេតុការណ៍ ខាតបង់មួយឬក៏ច្រើនបានកើតឡើងបន្ទាប់ពីទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ហើយការខាតបង់នោះ នឹងប៉ះពាល់ដល់ការ ព្យាករណ៍លំហូរសាច់ប្រាក់នាពេលអនាគតរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចប៉ាន់ស្មានបានពីតម្លៃប្រាក់ដ។ ភស្តុតាងបង្ហាញពីការ ស្រុតចុះនៃឥណទាន ទៅអតិថិជន រួមមាន នៅពេលអ្នកខ្ចីប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ មិនមានលទ្ធភាព ឬល្មើសនឹងការទូទាត់ ការប្រាក់ ឬប្រាក់ដើម ឱកាសក្ស័យធន ឬ ការកែប្រែទម្រង់ហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត រួមមានទិន្នន័យអង្កេតដែលបង្ហាញថាមានការធ្លាក់ចុះលំហូរចូលនៃសាច់ប្រាក់ រំពឹងទុកនាពេលអនាគតដូចជាការប្រែប្រួលនៃការទូទាត់ ឬ ស្ថានភាព សេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងភាពគ្មានលទ្ធភាពទូទាត់។ យ៉ាងណាមិញក្រុមហ៊ុនត្រូវអនុវត្តការចាត់ថ្នាក់ឥណទាន និងសិរិទ្ធភាព អប្បបរមាដោយយោង តាមធនាគារជាតិនៃកម្ពុជា ដូចមានក្នុងកំណត់សំគាល់ ២.៣.៨.១។

២-៣-៣ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នា ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានបង្ហាញក្នុងតារាងតុល្យការតែក្នុង ករណីដែលមានសិទ្ធិស្របច្បាប់ ដើម្បីកាត់កងទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬ លក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅ នេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងកាត់កងឡើយ ហើយ ទ្រព្យសកម្មនិងបំណុលពាក់ព័ន្ធត្រូវបានបង្ហាញ ជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

២-៣-៤ ភតិសន្យា

ការចំណាយទៅលើភតិសន្យាត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ស្របតាមរយៈពេលនៃ ការជួល។

២-៣-៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់សុទ្ធ សមតុល្យ នៅធនាគារ គណនីចរន្ត និង ការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្យាត្រឹមបីខែឬតិចជាង ហើយងាយប្តូរជាសាច់ប្រាក់ បានឆាប់រហ័ស និងក្នុងចំនួនជាក់លាក់ណាមួយដោយមិនស្ថិតក្នុង ស្ថានភាពអាចទទួលបាននូវហានិភ័យធ្ងន់ធ្ងរពីការផ្លាស់ប្តូរតម្លៃ។

២-៣-៦ ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជាដែលអនុលោមតាមច្បាប់នៃកម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងត្រូវបាន កំណត់ ផ្អែកលើភាគរយនៃ ដើមទុនអប្បបរមាដែលបានកំណត់។

២-៣-៧ ប្រាក់បញ្ញើនៅធនាគារ

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

២-៣-៨ ឥណទានអោយអតិថិជន

រាល់ឥណទានអោយអតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការ ជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទាន ដែលត្រូវបាន លុបចោល និងសំវិធានធន សម្រាប់ឥណទានបាត់បង់ ។ ឥណទានត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនរំពឹងយ៉ាងច្បាស់លាស់ថា ឥណទានមិនអាច ប្រមូលមកវិញបាន។ ការប្រមូល បានមកវិញនៃឥណទានដែលត្រូវបានលុបចោល ឬ បានធ្វើសំវិធានធននៅក្នុងការិយបរិច្ឆេទមុនៗ នឹងបន្ថយទឹកប្រាក់នៃ សំវិធានធនសម្រាប់ ឥណទានបាត់បង់ នៅក្នុងរបាយការណ៍លទ្ធផល។ រាល់ឥណទានដែលបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ គឺជាឥណទាន មិនដំណើរការ។

២-៣-៨-១ ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនសំរាប់ឥណទានដែលបាត់បង់

ក្រុមហ៊ុន អនុវត្តតាមការកំណត់អំពីចំណាត់ថ្នាក់ឥណទាន និងធ្វើសំវិធានធនដែលតម្រូវដោយ ធនាគារជាតិនៃកម្ពុជា តាមប្រកាស លេខ ធ៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២។ ប្រកាសនេះតម្រូវអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ធ្វើចំណាត់ថ្នាក់ ឥណទានរបស់ខ្លួនជា ៤ ថ្នាក់។ កម្រិតអប្បបរមាចាំបាច់នៃការធ្វើសំវិធានធនទូទៅ និងជាក់លាក់ត្រូវបានធ្វើ ឡើងដោយផ្អែកលើ ការធ្វើចំណាត់ថ្នាក់ឥណទានមិនរួមព្រលនៃព្យួសកម្ម ដែលបានសន្យាដាក់បញ្ចាំដូចខាងក្រោម ៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	សំវិធានធន
ឥណទាន (តិចជាង ១ ឆ្នាំ)		
• ឥណទានធម្មតា	គ្មាន ឬ តិចជាង ៣០ថ្ងៃ	0%
• ឥណទានក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៦០ថ្ងៃ	១០%
• ឥណទានជាប់សង្ស័យ	ពី ៦០ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៩០ថ្ងៃ	៣០%
• ឥណទានបាត់បង់	៩០ថ្ងៃ ឬ ច្រើនជាង	១០០%
ឥណទាន (ច្រើនជាង ១ឆ្នាំ)		
• ឥណទានធម្មតា	គ្មាន ឬ តិចជាង ៣០ថ្ងៃ	0%
• ឥណទានក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ១៨០ថ្ងៃ	១០%
• ឥណទានជាប់សង្ស័យ	ពី ១៨០ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង៣៦០ថ្ងៃ	៣០%
• ឥណទានបាត់បង់	៣៦០ថ្ងៃ ឬ ច្រើនជាង	១០០%

ការធ្វើសំវិធានធនជាក់លាក់ត្រូវបានគណនាជាភាគរយ នៃឥណទានដែលនៅសល់ត្រឹមពេល ដែលឥណទានត្រូវបានចាត់ថ្នាក់ ដោយមិនគិតបញ្ចូលការប្រាក់បង្កើន ហើយកាត់ជាចំណាយ។ ការប្រាក់សម្រាប់ឥណទានមិនដំណើរការមិនត្រូវបានគិតបង្កើនឡើយ។ ឥណទានត្រូវបានលុបចោលពីក្នុងរបាយការណ៍លទ្ធផលពេលដែលឥណទាននោះផុតកាល កំណត់ទូទាត់ច្រើនជាង ៣៦០ថ្ងៃ។ ឥណទានត្រូវបានលុបចោល គឺត្រូវបានដកចេញពីបញ្ជីឥណទាននៅសល់ និងការធ្វើសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ។ ជាងនេះទៅទៀតគណៈគ្រប់គ្រង បានធ្វើសំវិធានធនខាតបង់ បន្ថែមសម្រាប់ឥណទានមិនដំណើរការ ដែលផុតកំណត់ទូទាត់ រយៈពេល ច្រើនជាង ៩០ថ្ងៃ (មិនរាប់បញ្ចូលឥណទានណាដែលចាត់ថ្នាក់ជាឥណទានបាត់បង់រួចហើយ) ហើយឥណទានទាំងនោះ ត្រូវធ្វើសំវិធានធនពេញសម្រាប់ការិយបរិច្ឆេទ។

ឥណទានផុតកាលកំណត់

អនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០០-៥១ ប្រក ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០០០ ឥណទាន ផុតកាលកំណត់ត្រូវបានកំណត់ថាជាឥណទាននៅសល់សរុបទាំងអស់ ដែលទាំងប្រាក់ដើមនិងការប្រាក់បានផុតកំណត់ ដោយ មិនមានការកែសម្រួលលើលក្ខខណ្ឌទូទាត់ ។ ជាទូទៅ ឥណទានមិនត្រូវបានអនុញ្ញាតអោយកែសម្រួលលើលក្ខខណ្ឌទូទាត់ឡើយ។ យ៉ាងណាមិញក្នុងករណីកម្រ ឥណទានត្រូវបានគេអនុញ្ញាត អោយកែសម្រួល មួយដងក្នុងមួយឧបឥណទាន។ ការពន្យារពេល អតិបរមា គឺ ត្រឹម ៥ខែ និង ៥០% នៃឥណទានសរុប។ ការធ្វើសំវិធានធនជាក់លាក់ ត្រូវបានគណនាជាភាគរយ នៃឥណទាន ដែលនៅសល់ត្រឹមពេលឥណទានត្រូវបានចាត់ថ្នាក់ដោយ មិនគិតបញ្ចូលការប្រាក់បង្កើន។ សំវិធានធនត្រូវបានកត់ត្រាក្នុង គណនីក្រុមហ៊ុន និងទៅក្នុងរបាយការណ៍លទ្ធផលពេលដែល ឥណទានត្រូវបានចាត់ថ្នាក់ក្រោមស្តង់ដារ។ ការវិភាគលើឥណទានផុតកំណត់មានបង្ហាញក្នុងកំណត់សម្គាល់លេខ ៥។

២-៣-៩ អចលនទ្រព្យ និងហត្ថបករណ៍

អចលនទ្រព្យ និងហត្ថបករណ៍ ត្រូវបានបង្ហាញជាថ្លៃដើម ដោយមិនគិតពីថ្លៃនៃការផ្តល់ជូនថែរក្សាជាប្រចាំ ដករំលស់បង្គុយ និងសំវិធានធនលើការស្រុតចុះនៃថ្លៃ (ប្រសិនបើមាន) ។ ការផ្លាស់ប្តូរអាយុកាលប្រើប្រាស់រំពឹងទុក ត្រូវបានបង្ហាញដោយការប្តូរកាលបរិច្ឆេទ ឬ វិធីសាស្ត្ររំលស់អោយបានសមស្របហើយអនុវត្តដូចជា ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យដែរ។

២-៣-១០ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ គឺដាក់បង្ហាញដោយយកថ្លៃដើមដកការរំលស់។

២-៣-១១ រំលស់

រំលស់នៃអចលនទ្រព្យនិងហត្ថបករណ៍ត្រូវបានគណនាតាមវិធីសាស្ត្រស្មើភាគលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្ម ដែលកំណត់ដូចខាងក្រោម៖

ការកែលម្អអគារភតិសន្យា	៣-១០ ឆ្នាំ
ហត្ថបករណ៍ព័ត៌មានវិទ្យា និងកុំព្យូទ័រ	៣-៥ ឆ្នាំ
ហត្ថបករណ៍ការិយាល័យ	២-៣ ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ	៥ ឆ្នាំ
កម្មវិធីកុំព្យូទ័រ	៥ ឆ្នាំ

ប្រភេទនៃអចលនទ្រព្យនិងហត្ថបករណ៍ ត្រូវបានឈប់ទទួលស្គាល់ នៅពេលកំណត់ចេញ ឬ នៅពេលមិនមានអត្ថប្រយោជន៍អនាគត ដែលត្រូវបានរំពឹងទុកពីការប្រើប្រាស់នោះ។ ការចំណេញ ឬ ខាតលើការឈប់ទទួលស្គាល់ទ្រព្យសកម្ម (ដែលត្រូវបានគណនា ជាចំនួនខុសគ្នា រវាងទឹកប្រាក់ ដែលទទួលបានពីការលក់សុទ្ធ និងតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនោះ) ត្រូវបានទទួលស្គាល់ នៅក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំដែលទ្រព្យសកម្មនោះត្រូវបានឈប់ទទួលស្គាល់។

២-៣-១២ ការទទួលស្គាល់ចំណូល និងចំណាយ

ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលវាទំនងថា អត្ថប្រយោជន៍សេដ្ឋកិច្ចដែលពាក់ព័ន្ធជាមួយប្រតិបត្តិការ នឹងហូរចូលមក ក្នុងក្រុមហ៊ុនហើយចំនួន ទឹកប្រាក់នៃចំណូលនោះអាចធ្វើការវាស់វែងគួរអោយជឿជាក់បាន។ ចំណូលត្រូវទទួលស្គាល់ លុះត្រាតែ គោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

(ក) ចំណូល ឬចំណាយការប្រាក់
ចំណូលការប្រាក់បានមកពីឥណទាន និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារ ផ្សេងៗត្រូវបានទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានបង្ក។ លើកលែងតែឥណទានទៅអតិថិជនដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ និងបាត់បង់។ ការប្រាក់បង្ករបស់ឥណទានទាំងនេះត្រូវបានកាត់ត្រាក្នុងគណនីបណ្តោះអាសន្ន។ ចំណាយត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ក។
(ខ) ចំណូលកម្រៃឈ្នួល និងកម្រៃជើងសារ
ក្រុមហ៊ុនទទួលបានចំណូលពីកម្រៃឈ្នួល និងកម្រៃជើងសារទៅតាមប្រភេទសេវាកម្មផ្តល់ទៅ អោយអតិថិជន ដែលភាគច្រើន ទទួលបានពីដំណើរការឥណទាននិងសន្យា។ ចំណូលកម្រៃឈ្នួល និងកម្រៃជើង សារត្រូវបានទទួលស្គាល់ដោយផ្អែកលើ មូលដ្ឋានសាច់ប្រាក់។

២-៣-១៣ ភាគីពាក់ព័ន្ធ

ភាគីដែលចាត់ទុកថា ជាភាគីពាក់ព័ន្ធលុះត្រាត្រូវមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬ ប្រយោល លើភាគីនោះ ឬ មានឥទ្ធិពល យ៉ាងសំខាន់ក្នុងការធ្វើ សេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ផ្ទុយមកវិញ ឬ ប្រសិនបើក្រុមហ៊ុន និងភាគីនោះ ស្ថិតនៅក្រោមការគ្រប់គ្រង ឬ ក្រោមឥទ្ធិពល រួម ។ ភាគីពាក់ព័ន្ធអាចជា រូបវន្តបុគ្គល ឬ នីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវ បុគ្គលជិតស្និទ្ធ នៅក្នុងសមាជិកគ្រួសារ នៃភាគី ពាក់ព័ន្ធផងដែរ ។ ភាគីពាក់ព័ន្ធត្រូវបានកំណត់ក្នុងមាត្រា ៤៩ និង ៥០ នៃច្បាប់ ស្តីពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃ ព្រះរាជាណាចក្រកម្ពុជា រួមមាន៖

- ក. រាល់បុគ្គលទាំងឡាយណា ដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលនូវភាគហ៊ុន យ៉ាងហោច ណាស់ ១០ ភាគរយនៃមូលធន ឬ សិទ្ធិបោះឆ្នោត
- ខ. រាល់ក្រុមហ៊ុនទាំងឡាយណា ដែលក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ ឬ ប្រយោល នូវភាគហ៊ុន យ៉ាងហោចណាស់ ១០ ភាគរយនៃមូលធន ឬ សិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន
- គ. រាល់បុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ច ការចាត់ចែង ការគ្រប់គ្រង ដឹកនាំ ឬ ការត្រួតពិនិត្យផ្ទៃក្នុងនិង
- ឃ. រាល់សវនករខាងក្រៅ

២-៣-១៤ ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និង ទ្រព្យអកម្មសម្រាប់ការិយបរិច្ឆេទគ្រាមុន និង បច្ចុប្បន្នត្រូវបានវាស់វែង ជាទឹកប្រាក់ ដែលត្រូវបានរំពឹង ទុកថាត្រូវបានប្រមូលមកវិញ ឬ ត្រូវបង់អោយអាជ្ញាធរពន្ធដារ ។ អត្រាពន្ធ និង ច្បាប់ពន្ធដែលត្រូវបានប្រើ ដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និង ច្បាប់ពន្ធដែលមាន សុពលភាពរហូតដល់ កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានគណនា ដោយប្រើវិធីសាស្ត្របំណុលតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ន នាកាលបរិច្ឆេទនៃតារាងតុល្យការ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និង បំណុល ហើយនិងតម្លៃពិត គណនេយ្យរបស់ពួកវាក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើចំនួនខុសគ្នាបណ្តោះអាសន្នជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារ លើបំណុលកើតឡើងពីការទទួល ស្គាល់នៅគ្រាដំបូង នៃទ្រព្យ សកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះ វាមិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ ចំណេញ ឬ ខាតជាប់ពន្ធ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ ភាពខុសគ្នាបណ្តោះអាសន្ន ទាំងអស់ដែល អាចកាត់កងបានក្នុង កម្រិតមួយដែល វាទំនងជាប្រាក់ចំណេញ ជាប់ពន្ធនាថ្ងៃអនាគត និង អាចមានដើម្បីកាត់កងជាមួយ ភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេល ពន្ធពន្យារលើទ្រព្យសកម្ម កើតឡើងពីការទទួលស្គាល់នាគ្រាដំបូងនៃទ្រព្យសកម្ម ឬ បំណុល ក្នុងប្រតិបត្តិការមួយដែលនៅពេលនោះ មិនមានឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ និង ប្រាក់ចំណេញ ឬ ខាតជាប់ពន្ធ។

តម្លៃពិតគណនេយ្យនៃពន្ធពន្យារលើ ទ្រព្យសកម្មត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទតុល្យការនីមួយៗ ហើយនិងត្រូវបានកាត់បន្ថយ មកត្រឹមទំហំមួយដែលវាមិន ទំនងថាមាន ប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់អោយទ្រព្យសកម្មទាំងអស់ ឬ មួយផ្នែកអាចស្តារមកវិញនាពេលអនាគត ។ ពន្ធពន្យារលើប្រាក់ចំណេញ ជាទ្រព្យសកម្មដែល មិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនា កាលបរិច្ឆេទនៃតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ តែទំហំមួយដែលវា ទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើអោយពន្ធពន្យារលើទ្រព្យសកម្មនោះ អាចត្រូវបានយកត្រលប់មកវិញ។

២-៣-១៥ សំវិធានធនលើបំណុល

សំវិធានធនលើបំណុលត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់បច្ចុប្បន្នដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនង ជាមានលទ្ធភាពដែលតម្រូវអោយមានលហូរចេញ ផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវ កាតព្វកិច្ចនោះ ហើយការប៉ាន់ស្មាននៃបរិមាណនោះត្រូវបានធ្វើឡើង។

៣-សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	(កំណត់សំគាល់ ២.៣.១)		(កំណត់សំគាល់ ២.៣.១)	
គណនីចរន្ត	១.២៥៩	៥.០៣០	១០៥	៤១៩
ប្រាក់បញ្ញើធានាលើដើមទុន	២០០.០០០	៧៩៩.០០០	៥០.០០០	១៩៩.៧៥០
	២០១.២៥៩	៨០៤.០៣០	៥០.១០៥	២០០.១៦៩

យោងតាម ប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០០-០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែមករាឆ្នាំ២០០០ ក្រុមហ៊ុន តម្រូវអោយរក្សាប្រាក់បញ្ញើ ធានាលើដើមទុនសមមូលនឹង ៥% នៃដើមទុនចុះបញ្ជីនៅ ធនាគារជាតិនៃកម្ពុជា ។ប្រាក់បញ្ញើនេះ មិនអនុញ្ញាតិអោយប្រើប្រាស់សម្រាប់ ប្រតិបត្តិការប្រចាំថ្ងៃទេ ប៉ុន្តែក្រុមហ៊ុនអាចដកមកវិញបាននៅ ពេលក្រុមហ៊ុនបញ្ឈប់ ប្រតិបត្តិការនៅប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់បញ្ញើធានាដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំ ពី០,១២% ដល់ ០,១៨% (ឆ្នាំ២០១២ ការប្រាក់ទទួលបាន ពី០,១៨% ដល់ ០,២០%) ក្នុងមួយឆ្នាំ ខណៈដែលគណនីចរន្តមិនទទួល បានការប្រាក់ឡើយ។

៤-សមតុល្យនៅធនាគារផ្សេងៗ

គណនីចរន្តនៅធនាគារក្នុងស្រុក មិនមានការប្រាក់ទេ។

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមបញ្ចូល៖

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	(កំណត់សំគាល់ ២.៣.១)		(កំណត់សំគាល់ ២.៣.១)	
សាច់ប្រាក់ក្នុងដៃ				
គណនីចរន្តនៅធនាគារជាតិ	៤៨.៣៧៦	១៩៣.២៦២	៤០.១៥២	១៦០.៤០៧
គណនីចរន្តនៅធនាគារផ្សេងៗ	១.២៥៩	៥.០៣០	១០៥	៤១៩
	៥១៦.៦៣៤	២.០៦៣.៩៥៣	១២៧.៦២៣	៥០៩.៨៥៤
	៥៦៦.២៦៩	២.២៦២.២៤៥	១៦៧.៨៨០	៦៧០.៦៨០

៥- ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជនត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ឥណទានទៅអតិថិជន	១០.៨៥៩.៣៩៧	៤៣.៣៨៣.២៩០	២.០៥៥.៦៤០	៨.២១២.២៨២
ឥណទានទៅនិយោជិត	៥៤.០៥៨	២១៥.៩៦៣	១៣២.០៤៧	៥២៧.៥២៨
ឥណទានដល់ទៅអតិថិជន	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០
សវិធានធនសម្រាប់ការខាតទៅលើ ឥណទានទៅអតិថិជន				
ដើមឆ្នាំ	៧.២៣៥	២៨.៩០៤	-	-
ចុងឆ្នាំ	៨៧.៨៤១	៣៥០.៩២៥	៧.២៣៥	២៨.៩០៤
ឥណទានលុបចោល	(១៥.៥៨១)	(៦២.២៤៦)	-	-
សវិធានធនចុងឆ្នាំ	៧៩.៤៩៥	៣១៧.៥៨៣	៧.២៣៥	២៨.៩០៤
ឥណទានទៅអតិថិជនសុទ្ធ	១០.៨៣៣.៩៦០	៤៣.២៨១.៦៧០	២.១៨០.៤៥២	៨.៧១០.៩០៦

ការវិភាគបន្ថែមលើឥណទានទៅអតិថិជនត្រូវបានកំណត់ដូចខាងក្រោម៖

(ក) ការចាត់ថ្នាក់ សំណុំឥណទាន ដូចខាងក្រោម ៖

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ឥណទានធម្មតា ៖				
គ្មានវត្ថុធានា	១០.៧៧៧.៩៨៩	៤៣.០៥៨.០៦៦	២.១៦៧.៦២១	៨.៦៥៩.៦៤៦
ឥណទានក្រោមស្តង់ដារ ៖				
គ្មានវត្ថុធានា	១១៨.៧០៥	៤៧៤.២២៦	១៨.៦៥៣	៧៤.៥១៩
ឥណទានជាប់សង្ស័យ ៖				
គ្មានវត្ថុធានា	១៦.១១៧	៦៤.៣៨៧	១៣២	៥២៧
ឥណទានបាត់បង់ ៖				
គ្មានវត្ថុធានា	៦៤៤	២.៥៧៤	១.២៨១	៥.១១៨
សរុបឥណទានដុល	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០

ការវិភាគនៃគុណភាពឥណទានស្តង់ដារស្តីពីហានិភ័យ ឥណទាន យោងទៅកំណត់សំគាល់លេខ ១៨.១។

(ខ) សម្រាប់ការវិភាគសំណុំឥណទានតាមកាលកំណត់សងយោងទៅកំណត់សំគាល់លេខ១៩ស្តីពីការវិភាគសាច់ប្រាក់ ងាយស្រួល។

(គ) ការវិភាគសំណុំឥណទានតាម និវាសនជន ទំនាក់ទំនង និង រូបិយវត្ថុដូចខាងក្រោម៖

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់សំគាល់ ២.៣.១)	
ស្ថានភាពនិវាសនភាព៖				
និវាសនជន	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០
អនិវាសនជន	-	-	-	-
	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០
ទំនាក់ទំនង ៖				
ភាគីពាក់ព័ន្ធ	-	-	-	-
មិនមែនភាគីពាក់ព័ន្ធ	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០
	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០
តាមរូបិយប័ណ្ណ ៖				
ដុល្លារអាមេរិក	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០

អត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម ៖

	២០១៣	២០១២
ឯកត្តបុគ្គល	៦,១២% - ៣៤,៨%	៣៨,០០% - ៥១,០០%

៦- អចលនទ្រព្យ និងហត្ថបករណ៍

	ការកែលម្អ អគារ	សង្ហារឹម និង គ្រឿងបំពាក់	ហត្ថបករណ៍ ការិយាល័យ	ហត្ថបករណ៍ ពត៌មានវិទ្យានិងកុំព្យូទ័រ	សរុប
តម្លៃដើម ៖	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣					
ការទិញបន្ថែម	១៣.៤៦២	១២.៨០១	២០.២៨៨	៨៣.០០៣	១២៩.៥៥៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	១២៤.៦៣២	៧.៧៤៥	២១.០៧៩	៩៨.៣៨៣	២៥១.៨៣៩
	១៣៨.០៩៤	២០.៥៤៦	៤១.៣៦៧	១៨១.៣៨៦	៣៨១.៣៩៣
រំលស់បង្ក្រាប ៖					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣	៥.៦៩៧	២.១៧៨	៤.៤៨៣	១៩.៣៨០	៣១.៧៣៨
រំលស់ប្រចាំឆ្នាំ	១៣.៤១០	៣.១៤៤	៩.០០២	៣២.០១៦	៥៧.៥៧២
នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៣	១៩.១០៧	៥.៣២២	១៣.៤៨៥	៥១.៣៩៦	៨៩.៣១០
តម្លៃពិតគណនេយ្យ៖					
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	១១៨.៩៨៧	១៥.២២៤	២៧.៨៨២	១២៩.៩៩០	២៩២.០៨៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៧.៧៦៥	១០.៦២៣	១៥.៨០៤	៦៣.៦២៣	៩៧.៨១៥
សមមូលពាន់រៀល (កំណត់សំគាល់លេខ ២.៣.១)					
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៤៧៥.៣៥៣	៦០.៨២០	១១១.៣៩០	៥១៩.៣០៩	១.១៦៦.៨៧២
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៣១.០២១	៤២.៤៣៩	៦៣.១៣៧	២៥៤.១៧៤	៣៩០.៧៧១

៧- កម្មវិធីកុំព្យូទ័រ

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
តម្លៃដើម ៖				
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣	២៨៣.៧៤២	៥៦០.២៩៥	-	-
ការទិញបន្ថែម	៤២៣.៩៩១	១.១៣៣.៥៤៩	១៤០.២៤៩	៥៦០.២៩៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣		១.៦៩៣.៨៤៤	១៤០.២៤៩	៥៦០.២៩៥
រំលស់បង្គុំ ៖	៨.៣៥៧	៣៣.៣៨៦	-	-
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣	៤០.២៩៦	១៦០.៩៨៣	៨.៣៥៧	៣៣.៣៨៦
រំលស់ប្រចាំឆ្នាំ	៤៨.៦៥៣	១៩៤.៣៦៩	៨.៣៥៧	៣៣.៣៨៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៣៧៥.៣៣៨	១.៨៩៩.៤៧៥	១៣១.៨៩២	៥៩៣.៩០៩

តម្លៃពិតគណនេយ្យ៖

៨- ប្រាក់បង់ប្រចាំថ្ងៃ

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ប្រាក់បង់ប្រចាំថ្ងៃ លើកម្មវិធីកុំព្យូទ័រ	១.២១៧.៨៥៩	៤.៨៦៥.៣៤៧	-	-
ការប្រាក់ត្រូវទទួល	៣០៤.៤២៧	១.២១៦.១៨៥	៦៩.៨៣៥	២៧៨.៩៩១
ប្រាក់បង់ប្រចាំថ្ងៃ	១២៦.៩៣១	៥០៧.០៨៩	១០.៨២៧	៤៣.២៥៤
ប្រាក់កក់លើការជួល និងប្រាក់កក់ផ្សេងៗ	៤៩.៣២៦	១៩៧.០៥៧	១៧.៦៨៣	៧០.៦៤៣
ផ្សេងៗ	៩៣.៩៨៦	៣៧៥.៤៧៥	-	-
	១.៧៩២.៥២៩	៧.១៦១.១៤៣	៩៨.៣៤៥	៣៩២.៨៨៨

៩- គណនីត្រូវសង និងចំណាយបង្គុំ

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
គណនីត្រូវសងទៅអ្នកផ្គត់ផ្គង់	១២១.០០៤	៤៨៣.៤១១	៧៩.១៥៧	៣១៦.២៣២
ចំណាយបង្គុំ	៧៥.៥៣៤	៣០១.៧៥៨	១៩.៧១៦	៧៨.៧៦៦
ការចំណាយប្រចាំថ្ងៃទៅអតិថិជន	៥១.៤១៩	២០៥.៤១៩	៨.០០៨	៣១.៩៩២
ពន្ធដែលត្រូវបង់	១៨.២៣៦	៧២.៨៥៣	៦.៧៩១	២៧.១៣០
ផ្សេងៗ	១.៦៥៦	៦.៦១៦	-	-
	២៦៧.៨៤៩	១.០៧០.០៥៧	១១៣.៦៧២	៤៥៤.១២០

កាតព្វកិច្ចពន្ធដារ រាប់បញ្ចូលទាំងពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកដែលត្រូវសង។

១០- ពន្ធលើប្រាក់ចំណេញ

១០-១ ពន្ធលើប្រាក់ចំណេញក្នុងគ្រា

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ។ ដោយ សារតែ ការប្រើប្រាស់ច្បាប់ពន្ធដារ និង បទប្បញ្ញត្តិផ្សេងៗ សម្រាប់ប្រតិបត្តិការ អាចមានការបកស្រាយ ផ្សេងៗគ្នា ចំនួនដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនៅថ្ងៃខាងមុខ ប្រសិនបើ មានការសម្រេចចិត្តចុងក្រោយរបស់ អគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធដែលអនុវត្តន៍

យោងតាមច្បាប់សារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយ យកចំនួនខ្ពស់ជាង នៃ អត្រាពន្ធ ២០% នៃប្រាក់ ចំណេញជាប់ពន្ធ ធៀបនឹងពន្ធអប្បបរមា ១% នៃផលរេប ដែលរួម បញ្ចូលពន្ធគ្រប់ប្រភេទ លើកលែង អាករលើតម្លៃបន្ថែម

បំណុលពន្ធលើប្រាក់ចំណេញ

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
សមតុល្យនាដើមគ្រា	៦៩៦	២.៧៨១	២	៨
ចំណាយពន្ធលើប្រាក់ចំណេញ	៣៤.៣៩២	១៣៧.៣៩៧	៤.០៣៦	១៦.១២៤
ពន្ធលើប្រាក់ចំណេញដែលបានទូទាត់	(២១.៤៩៥)	(៨៥.៨៧៤)	(៣.៣៤២)	(១៣.៣៥១)
	១៣.៥៩៣	៥៤.៣០៤	៦៩៦	២.៧៨១

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាទៅតាមអត្រានៃច្បាប់ពន្ធស្តីពីពន្ធលើប្រាក់ចំណេញ និងការចំណាយពន្ធ លើប្រាក់ចំណេញដែលត្រូវបាន បង្ហាញនៅក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ចំណេញ (ខាត) មុនពេលបង់ពន្ធ	៥៨៧.៥២៨	២.៣៤៧.១៧៥	(៤៦៣.៦៥៥)	(១.៨៥២.៣០២)
ខាតយោងពីឆ្នាំមុន	(៥៦៨.៦២៤)	(២.២៧១.៦៥៤)	-	-
ចំណាយដែលមិនអាចកាត់កង	១៣៥.៨១៤	៥៤២.៥៧៧	៦២.៤១១	២៤៩.៣៣២
ចំណូលមិនទាន់ទទួលស្គាល់	៤៣.៤១១	១៧៣.៤២៧	៨.០០៨	៣១.៩៩២
ភាពខុសគ្នាអចិន្ត្រៃយ៍ដែលអាចកាត់កង	(២៦.១៦៨)	(១០៤.៥៤១)	(៦៩.៤៦៥)	(២៧៧.៥១៣)
ប្រាក់ចំណេញជាប់ពន្ធ	១៧១.៩៦១	៦៨៦.៩៨៨	(៤៦២.៧០១)	(១.៨៤៨.៤៩១)
តាមអត្រាកំណត់ ២០%	៣៤.៣៩២	១៣៧.៣៩៧	-	-
តាមអត្រាកំណត់ ១% នៃផលរេប	២០.៧០៦	៨២.៧២១	៤.០៣៦	១៦.១២៤
សរុបពន្ធលើប្រាក់ចំណេញក្នុងគ្រា	៣៤.៣៩២	១៣៧.៣៩៧	៤.០៣៦	១៦.១២៤

១០-២ ពន្ធពន្យាលើទ្រព្យសកម្ម

ខាតយោងពីឆ្នាំមុន

ក្រុមហ៊ុនត្រូវបានផ្តល់សិទ្ធិ ក្នុងការយកការខាតទៅលើការបង់ពន្ធដើម្បីកាត់កងនឹងប្រាក់ចំណេញជាប់ពន្ធ ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ ធៀបនឹងឆ្នាំដែលមាន ការខាត។ នាការយកចេញនេះត្រូវបានគណនាទៅតាមការបង្កើតបង្កើតនៃការខាតបង់ដែលមានចំនួន ៥៨៩.៩៥៤ ដុល្លារអាមេរិក ដែលអាចធ្វើការកាត់កង នឹងចំណេញជាប់ពន្ធនាពេលអនាគត។ សម្រាយដូចមាននៅខាងក្រោម៖

ឆ្នាំចាប់ផ្តើម	ប្រើប្រាស់បានរហូតដល់	ប្រាក់ខ្ចាត់ ជាប់ពន្ធ	អាចប្រើប្រាស់ បានរហូតដល់ ឆ្នាំ២០១៣	ត្រូវបានកាត់ចេញ	សមតុល្យមិនទាន់ បានប្រើប្រាស់ នា ឆ្នាំ ២០១៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០១១	២០១៦	១២៨.៣៥៩	-	-	១២៨.៣៥៩
២០១២	២០១៧	៤៤០.២៦៥	-	-	៤៤០.២៦៥
២០១៣	២០១៨	-	(៥៦៨.៦២៤)	-	(៥៦៨.៦២៤)
		៥៦៨.៦២៤	(៥៦៨.៦២៤)	-	-
សមមូលពាន់រៀល					
(កំណត់សំគាល់ ២.៣.១)		២.២៧១.៦៥៣	(២.២៧១.៦៥៤)	-	-

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនគឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ ទឹកប្រាក់ពន្ធដែលបានបង្ហាញក្នុង របាយការណ៍ ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរ នៅកាលបរិច្ឆេទក្រោយៗទៀតនៅពេលមានការកំណត់ពន្ធចុងក្រោយពីអាជ្ញាធរពន្ធដារ ពីព្រោះការ អនុវត្តច្បាប់ និងបទប្បញ្ញត្តិ សារពើពន្ធលើប្រភេទ ប្រតិបត្តិការ ជាច្រើន គឺមានការបកស្រាយផ្សេងៗគ្នា។

នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ពន្ធពន្យារលើបំណុលត្រូវបានទទួលស្គាល់ ដូចខាងក្រោម៖

	ទី ៣១ ខែ ធ្នូ ឆ្នាំ២០១៣		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ពន្ធពន្យារទ្រព្យអកម្មលើ				
អចលនទ្រព្យ និងហត្ថបករណ៍	(១២.៨៨១)	(៥១.៤៦០)	(២១.២២២)	(៨៤.៧៨២)
ពន្ធពន្យារទ្រព្យសកម្មលើការ				
ខាតបង់ពន្ធ	-	-	២១.២២២	៨៤.៧៨២
ខាតលើសវិធានធនលើឥណទានបាត់បង់	១២.៤២៩	៤៩.៦៥៤	-	-
ចំណូលមិនទាន់ទទួលស្គាល់	៤៥២	១.៨០៦	-	-
	-	-	-	-

ក្រុមហ៊ុន មិនបានទទួលស្គាល់ពន្ធពន្យារទៅលើភាពខុសគ្នាបណ្តោះអាសន្នដូចខាងក្រោម ដោយសារតែភាពមិនច្បាស់លាស់ ថាតើប្រាក់ចំណេញជាប់ពន្ធ និងមានគ្រប់គ្រាន់សម្រាប់យកមកធ្វើការកាត់កងជាមួយនឹងភាពខុសគ្នាបណ្តោះអាសន្ននេះឬទេ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណេញមិនទាន់ទទួលស្គាល់	៤៩.១៥៩	៨.០០៨
ខាតនៃអត្រាប្តូរប្រាក់មិនទទួលស្គាល់	១០១	-
ខាតពន្ធមិនអាចប្រើប្រាស់បាន	-	៤៦២.៥១៤
សវិធានធនលើឥណទានអតិថិជន	-	៤.០៥០
	៤៩.២៦០	៤៧៤.៥៧២
សមមូលពាន់រៀល (កំណត់សំគាល់ ២.៣.១)	១៩៦.៧៩៤	១.៨៩៥.៩១៥

១១- កម្មវិធី

ការដាក់បង្ហាញនេះគឺជាកម្មវិធីយុទ្ធសាស្ត្រ ពីធនាគារក្រៅប្រទេស ដែលមានអាយុកាលកំណត់ត្រឹម ខែមិនា ឆ្នាំ ២០១៤ (២០១២: មករា ២០១៣) ដែលមានអត្រាការប្រាក់ ពី ០,៩៤% ដល់ ១,២៦% (២០១២: ០,៩៦% ដល់ ១,៣៤%)។ ចំណាយការប្រាក់ក្នុងកំឡុងឆ្នាំ មានចំនួន ៥១.១៩៧ ដុល្លារអាមេរិក (២០១២: ៦.២១៩ដុល្លារ អាមេរិក)។

១២- មូលធន

ការដាក់បង្ហាញនេះគឺជាកម្មវិធីយុទ្ធសាស្ត្រ ពីធនាគារក្រៅប្រទេស ដែលមានអាយុកាលកំណត់ត្រឹម ខែមិនា ឆ្នាំ ២០១៤ (២០១២: មករា ២០១៣) ដែលមានអត្រាការប្រាក់ ពី ០,៩៤% ដល់ ១,២៦% (២០១២: ០,៩៦% ដល់ ១,៣៤%)។ ចំណាយការប្រាក់ក្នុងកំឡុងឆ្នាំ មានចំនួន ៥១.១៩៧ ដុល្លារអាមេរិក (២០១២: ៦.២១៩ដុល្លារ អាមេរិក)។

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
បោះផ្សាយ និងបង់ទាំងស្រុង	៤.០០០.០០០	១៥.៩៨០.០០០	១.០០០.០០០	៣.៩៩៥.០០០

មូលធនរបស់ធនាគារមានចំនួន ៤.០០០.០០០ ភាគហ៊ុន ដែលតម្លៃចារិតក្នុងមួយភាគហ៊ុនគឺស្មើនឹង ១ ដុល្លារអាមេរិក។ នាថ្ងៃទី៣១ខែមេសាឆ្នាំ២០១៣ក្រុមហ៊ុនមេបានបញ្ចូលទុនបន្ថែមចំនួន៣លានដុល្លារអាមេរិក។ការបន្ថែមទុននេះត្រូវបានអនុម័តដោយ ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣។

១៣- ចំណូលពីការប្រាក់

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ឥណទានអតិថិជន	២.២៦៥.២៩៧	៩.០៤៩.៨៦២	៣៨៥.៤៧១	១.៥៣៩.៩៥៧
ឥណទានបុគ្គលិក	៣.៩៧៨	១៥.៨៩២	-	-
ការធានាមូលធន	១៧៤	៦៩៥	៩៥	៣៧៩
	២.២៦៩.៤៤៩	៩.០៦៦.៤៤៩	៣៨៥.៥៦៦	១.៥៤០.៣៣៦

១៤- ចំណូលកម្រៃឈ្នួល កម្រៃជើងសារ និងកម្រៃផ្សេងៗ

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ចំណូលកម្រៃឈ្នួល និងចំណូលផ្សេងៗ	៩៩.១២៣	៣៩៥.៩៩៦	១៨.០២០	៧១.៩៩០
ចំណេញ(ខាត) លើការប្តូរប្រាក់	(១០១)	(៤០៣)	២៥	១០០
	៩៩.០២២	៣៩៥.៥៩៣	១៨.០៤៥	៧២.០៩០

១៥- ចំណាយប្រតិបត្តិការផ្សេងៗ

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ចំណាយបុគ្គលិក	៨៤៤.២៣៤	៣.៣៧២.៧១៥	៥៤៣.៥៨៧	២.១៧១.៦៣០
ចំណាយផ្សាយពាណិជ្ជកម្ម	១៦៧.១៤០	៦៦៧.៧២៤	៤៤.៧៣៥	១៧៨.៧១៦
ចំណាយរំលស់ (កំណត់សំគាល់ ៦ និង ៧)	៩៧.៨៦៨	៣៩០.៩៨២	៤២.១២៤	១៦៨.២៨៥
សំភារៈការិយាល័យ និង បោះពុម្ព	៧២.៥១៤	២៨៩.៦៩៣	២៥.៦១៦	១០២.៣៣៦
ចំណាយជួលអគារ	៦៣.៩៦០	២៥៥.៥២០	២៨.១៦០	១១២.៤៩៩
ចំណាយធ្វើដំណើរ	៦០.៧៥៨	២៤២.៧២៨	៣៩.៦៤៦	១៥៨.៣៨៦
ចំណាយយានយន្ត	៥៧.១២១	២២៨.១៩៨	២០.៩៤៨	៨៣.៦៨៧
ចំណាយទូរគមនាគមន៍	៤៦.៧៩៩	១៨៦.៩៦២	២០.២៤៩	៨០.៨៩៥
ពន្ធ និងអាជ្ញាប័ណ្ណវិនិយោគ	៤១.២៦៧	១៦៤.៨៦២	១៥.៥០២	៦១.៩៣០
ចំណាយវិជ្ជាជីវៈ	៣២.៩០៣	១៣១.៤៤៧	១៥.៨៦២	៦៣.៣៦៩
ចំណាយជួសជុល និង ថែទាំ	៣១.១០៣	១២៤.២៥៧	១៣.៦៣៨	៥៤.៤៨៤
ចំណាយទឹកភ្លើង	២៣.១៦៥	៩២.៥៤៥	១០.៨៦៧	៤៣.៤១៤
ចំណាយធានារ៉ាប់រង	១៧.៤៨២	៦៩.៨៤១	៦.០១៣	២៤.០២២
ចំណាយផ្សេងៗ	៨៥.៥៩១	៣៤១.៩៣៦	២៦.៨៦៥	១០៧.៣២៦
	១.៦៤១.៩០៥	៦.៥៥៩.៤១០	៨៥៣.៨១២	៣.៤១០.៩៧៩

ការចំណាយផ្សេងៗរួមបញ្ចូល សមាជិកភាព, ចំណាយលើការិយាល័យឥណទានកម្ពុជា ការកំសាន្ត ការបរិច្ចាគ សោហ៊ុយធនាគារ និងចំណាយមិនមែនជាថ្លៃដើមរបស់ គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ហត្ថបករណ៍ការិយាល័យ។

១៦- ការធានាចំណាយ

ក្រុមហ៊ុន ជួលអាគារក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការ ដោយមានការធានាចំណាយដូច ខាងក្រោម៖

	២០១៣		២០១២	
	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
ក្នុងអំឡុងពេល ១ ឆ្នាំ	២១.៥១១	៨៥.៩៣៧	២០.៨០០	៨៣.០៩៦
ចាប់ពី ២ឆ្នាំ ដល់ ៣ឆ្នាំ	៦៣.២២២	២៥២.៥៧២	-	-
	៨៤.៧៣៣	៣៣៨.៥០៩	២០.៨០០	៨៣.០៩៦

១៧- ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

(i) សមតុល្យជាមួយភាគីពាក់ព័ន្ធ

សមតុល្យត្រូវសងភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ	ប្រតិបត្តិការ	២០១៣		២០១២	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)
AEON Credit Service Co., Ltd	ការចំណាយជួសដោយក្រុមហ៊ុន	១៣.៧១៨	៥៤.៨០៣	៣០.១៣៣	១២០.៣៨១

១៨- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពក្រុមហ៊ុនស្ថិតក្រោមឥទ្ធិពលហានិភ័យហិរញ្ញវត្ថុជាច្រើន៖ ហានិភ័យឥណទានហានិភ័យទីផ្សារ (រួមមានហានិភ័យ រូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និង ហានិភ័យថ្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទទួលយកហានិភ័យ គឺជាស្នូលនៃពាណិជ្ជកម្មហិរញ្ញវត្ថុហើយហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចជៀសរួចពេលធ្វើពាណិជ្ជកម្ម។

ដោយសារប្រទេសកម្ពុជាមិនមានទីផ្សារនិស្សន្ទ ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និស្សន្ទ ដូចជាកិច្ចសន្យាការប្តូរប្រាក់បរទេស និងកិច្ចសន្យាទប់ស្កាត់អត្រាការប្រាក់ ដើម្បីគ្រប់គ្រង ការប្រឈមហានិភ័យរបស់ខ្លួនឡើយ។

ក្រុមហ៊ុនមានបំណងអនុវត្តតាមបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ម្យ៉ាងទៀតក្រុមហ៊ុនក៏ទទួលស្គាល់ថា ការអនុវត្តន៍ល្អបំផុតជាលក្ខណៈអន្តរជាតិលើការគ្រប់គ្រងហានិភ័យ មិនទាន់ត្រូវបានអនុវត្ត អោយបាន ពេញលេញនៅឡើយ។ ក្រុមប្រឹក្សា ភិបាលបានបង្កើតផ្នែកគ្រប់គ្រងហានិភ័យ ដើម្បីបង្កើតអោយមានព្រំដែនវិសាលភាព នៃការទទួលយកហានិភ័យក្នុងកម្រិតសមស្រប សម្រាប់ក្រុមហ៊ុន និងអង្កេតមើលសកម្មភាពទាំងឡាយប្រឆាំងនឹងព្រំដែនទាំងនោះ។

ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុខាងក្រោម ៖

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៤៨.៣៧៦	១៩៣.២៦២	៤០.១៥២	១៦០.៤០៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២០១.២៥៩	៨០៤.០៣០	៥០.១០៥	២០០.១៦៩
សមតុល្យនៅធនាគារផ្សេងៗ	៥១៦.៦៣៤	២.០៦៣.៩៥៣	១២៧.៦២៣	៥០៩.៨៥៤
ឥណទានទៅអតិថិជន	១០.៨៣៣.៩៦០	៤៣.២៨១.៦៧០	២.១៨០.៤៥២	៨.៧១០.៩០៦
ទ្រព្យសកម្មផ្សេងៗ	៣៦៨.៣៥៨	១.៤៧១.៥៨៩	៨៤.៦៨៥	៣៣៨.៣១៦
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១១.៩៦៨.៥៨៧	៤៧.៨១៤.៥០៤	២.៤៨៣.០១៧	៩.៩១៩.៦៥២
	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ទ្រព្យអកម្មហិរញ្ញវត្ថុ				
គណនីត្រូវសង និងចំណាយបង្គរ	១៩៦.៥៣៨	៧៨៥.១៦៩	៩៦.៨៧៣	៣៨៧.០០៨
ជំពាក់ទៅភាគីពាក់ព័ន្ធ	១៣.៧១៨	៥៤.៨០៣	៣០.១៣៣	១២០.៣៨១
កម្ចី	៩.៧៨០.០០០	៣៩.០៧១.១០០	២.១៥០.០០០	៨.៥៨៩.២៥០
សរុបទ្រព្យអកម្មហិរញ្ញវត្ថុ	៩.៩៩០.២៥៦	៣៩.៩១១.០៧២	២.២៧៧.០០៦	៩.០៩៦.៦៣៩

១៨-១ ហានិភ័យឥណទាន

ក្រុមហ៊ុនប្រឈមនឹង ហានិភ័យឥណទាន ដែលជាហានិភ័យដែលកាត់ពាក់ព័ន្ធ នឹងអាចធ្វើអោយមានការខាតបង់ហិរញ្ញវត្ថុ ចំពោះក្រុមហ៊ុន ដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ការប្រឈមឥណទានកើតឡើងជាសំខាន់ ក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី ដែលនាំអោយមាន ការផ្តល់ឥណទានដល់ អតិថិជន ។ ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានអនុវត្តដោយផ្នែកគ្រប់គ្រងហានិភ័យ របស់ក្រុមហ៊ុន។

ក-ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនវាយតម្លៃពីលទ្ធភាពនៃការមិនសងបំណុល របស់បុគ្គលដែលពាក់ព័ន្ធ ដោយយោងទៅលើគោលនយោបាយនីតិវិធី និង ការអនុវត្តន៍ឥណទានទាំងឡាយ។ ផ្នែកគ្រប់គ្រងហានិភ័យ គឺជាអ្នកទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយហានិភ័យ។

ខ-ការគ្រប់គ្រងដែនកំណត់នៃហានិភ័យ និងគោលនយោបាយទប់ស្កាត់

ក្រុមហ៊ុនធ្វើប្រតិបត្តិការផ្តល់ឥណទាន អោយទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើការគ្រប់គ្រងកំណត់ និងត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាននៅ ពេលណាដែលហានិភ័យឥណទាន ត្រូវបានកំណត់អត្តសញ្ញាណ។ ចំនួនហានិភ័យ ឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ជាឥណទានទាំងមូលផ្តល់អោយ ទៅអ្នកទទួលប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស ២% នៃឥណទានបុគ្គល និង ៣% សម្រាប់ឥណទានជាក្រុម នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដោយអនុលោមតាមប្រកាសលេខ ធ៧-០៧-១៦៣ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

គ-គោលនយោបាយនៃការស្រុតថ្លៃទ្រព្យសកម្ម និងសំវិធានធន

ក្រុមហ៊ុន ត្រូវបានតម្រូវអោយអនុវត្តតាម ចំណាត់ថ្នាក់ឥណទានដែលត្រូវបានកំណត់និងធ្វើសំវិធានធនស្របតាមប្រកាស ដែលពាក់ព័ន្ធដូចបានលាតត្រដាង ក្នុងកំណត់សំគាល់លេខ ២.៣.៨.១។

ឃ-ឥណទាន ទៅអតិថិជន

ឥណទាន និងបុរេប្រទាន ទៅអតិថិជន ត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១៣		២០១២	
	ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)		ដុល្លារអាមេរិក សមមូល ពាន់រៀល (កំណត់ សំគាល់ ២.៣.១)	
ឥណទានទៅអតិថិជនមិនហួសកំណត់ និងមិនបាត់បង់តម្លៃ (ក)	១០.៦៤៦.០១៤	៤២.៥៣០.៨២៦	២.១៥៦.២៨៩	៨.៦១៤.៣៧៥
ឥណទានទៅអតិថិជនហួសកំណត់ តែមិនបាត់បង់តម្លៃ (ខ)	១៣១.៩៧៤	៥២៧.២៣៦	១១.៣៣២	៤៥.២៧១
ឥណទានទៅអតិថិជនបាត់បង់និមួយៗ (គ)	១៣៥.៤៦៧	៥៤១.១៩១	២០.០៦៦	៨០.១៦៤
ឥណទាន និងបុរេប្រទានសរុប	១០.៩១៣.៤៥៥	៤៣.៥៩៩.២៥៣	២.១៨៧.៦៨៧	៨.៧៣៩.៨១០

សម្រាប់គោលបំណងនៃសំវិធានធនឥណទាន ការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែង សាច់ប្រាក់) ដោយរំពឹងទុកមិនត្រូវបានយកមកពិចារណាឡើយដោយផ្អែកតាមតម្រូវការរបស់ ធនាគារជាតិនៃកម្ពុជា។

១- ឥណទាន និងបុរេប្រទានមិនហួសកំណត់ និងមិនបាត់បង់តម្លៃ

ឥណទាន និងបុរេប្រទានមិនហួសកំណត់ មិនត្រូវបានចាត់ទុកថាបាត់បង់តម្លៃឡើយ លុះត្រាណាមានព័ត៌មានផ្សេងទៀត បង្ហាញពីភាពផ្ទុយគ្នា។

២- ឥណទាន និងបុរេប្រទានហួសកំណត់ ប៉ុន្តែមិនបាត់បង់តម្លៃ

ឥណទាន និងបុរេប្រទានហួសកំណត់រយៈពេលតិចជាង៣០ថ្ងៃ មិនត្រូវបានចាត់ទុកថាបាត់បង់តម្លៃឡើយ លុះត្រាមានព័ត៌មានផ្សេងៗទៀត បង្ហាញពីភាពផ្ទុយគ្នា។

៣- ឥណទាន និងបុរេប្រទាន បាត់បង់តម្លៃនិមួយៗ

យោងតាមប្រកាសលេខ ធ៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២ ស្តីអំពីការចាត់ថ្នាក់ និងសំវិធានធន លើបំណុលអាក្រក់និងបំណុលសង្ស័យឥណទាន និងបុរេប្រទានហួសកំណត់រយៈពេលច្រើនជាង៣០ថ្ងៃ ត្រូវបានចាត់ទុកថាបាត់បង់តម្លៃ ហើយកម្រិតអប្បបរមានៃការធ្វើសំវិធានធនជាក់លាក់ សម្រាប់ការបាត់បង់តម្លៃ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ដែលពាក់ព័ន្ធ លុះត្រាណាមានព័ត៌មានផ្សេងទៀត បង្ហាញពីភាពផ្ទុយគ្នា។

១៨-២ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យកើតឡើងនៅពេលដែលតម្លៃទីផ្សារឬលំហូរសាច់ប្រាក់នាពេលអនាគតនឹងមាន ការប្រែប្រួលដោយសារតែ ការប្រែប្រួលក្នុងតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពចំហនៅក្នុងអត្រាការប្រាក់ផលិតផលរូបិយប័ណ្ណ និងមូលនិធិម្ចាស់ហ៊ុន ដែលទាំងនេះ សុទ្ធតែងាយរងគ្រោះពីចលនាទីផ្សារជាក់លាក់ និងការប្រែប្រួល ក្នុងកម្រិតនៃភាពងាយប្រែប្រួលនៃអត្រាទីផ្សារ ឬតម្លៃផ្សេងៗដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូរប្រាក់បរទេស និងតម្លៃមូលនិធិម្ចាស់ហ៊ុន។

ក្រុមហ៊ុន មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូរប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ ដើម្បីទប់ស្កាត់នូវការ លេចឡើងនៃហានិភ័យទាំងនេះទេ។

១- ហានិភ័យប្តូរប្រាក់បរទេស

ក្រុមហ៊ុនធ្វើអាជីវកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការក្រោមរូបិយវត្ថុជាច្រើនប្រភេទ និង ត្រូវប្រឈមនូវហានិភ័យរូបិយប័ណ្ណផ្សេងគ្នា ជាចម្បង ទាក់ទងនឹងរូបិយប័ណ្ណដុល្លារ អាមេរិក។

ហានិភ័យប្តូរប្រាក់បរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងទ្រព្យសកម្ម និងបំណុលដែលមានតម្លៃចារិតជាប្រភេទរូបិយប័ណ្ណមួយ ដែលមិនមែនជាប្រភេទ បំណុលមុខងាររបស់ក្រុមហ៊ុន។

នាការិយបរិច្ឆេទរបាយការណ៍តុល្យការទ្រព្យសកម្មនិងបំណុលដែលមានតម្លៃចារិត មិនមែនជួនអាមេរិកមានសមតុល្យតិចតួច។ ដូច្នេះគ្មានការវិភាគ លើការ ប្រែប្រួល សម្រាប់ហានិភ័យអត្រាប្តូរប្រាក់នៃរូបិយប័ណ្ណបរទេស ត្រូវបានលើកយកមក បង្ហាញទេ។

២-ហានិភ័យតម្លៃ

ក្រុមហ៊ុនមិនបានប្រឈមនឹងហានិភ័យថ្លៃមូលបត្រទេ ពីព្រោះខ្លួនមិនបានកាន់កាប់វិនិយោគណាមួយដែលបានចាត់ថ្នាក់ នៅក្នុងតារាងតុល្យការមិនថាជាមូលបត្រ ដែលអាចលក់បានឬ មូលបត្រជាតិម្ចាស់សមស្រប ដែលត្រូវទទួលស្គាល់ ថាចំណេញ ឬ ខាត។

៣-ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការ ប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ គម្លាតការប្រាក់អាចកើនឡើង ដោយសារតែការប្រែប្រួល និងអាចបន្ថយការខាតក្នុងព្រឹត្តិការណ៍ នៅពេលបម្រែបម្រួលដែលមិនរំពឹងទុកជាវិជ្ជមានកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន មិនមានគោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតមិនត្រូវគ្នានៃការកំណត់ថ្លៃអត្រាការប្រាក់ ឡើងវិញ អោយនៅក្រោមការគ្រប់គ្រងឡើយ។ ទោះយ៉ាងណា ថ្នាក់ដឹកនាំជាធម្មតា ក៏ត្រួតពិនិត្យលើភាពមិនត្រូវគ្នានេះដែរ។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពនៃការប្រែប្រួលអត្រាការប្រាក់ ដែលនឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញ នាពេលអនាគត ឬតម្លៃទីផ្សារនៃ ឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ជាលទ្ធផល នៃភាពមិនត្រូវគ្នានៃការកំណត់ថ្លៃអត្រាការប្រាក់សារជាថ្មីរបស់ទ្រព្យសកម្ម និង បំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះ ដោយផ្ទេរ ផ្តល់ការកំណត់ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញ តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យ។

ក្នុងនោះរួមមាន ឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបង្ហាញជាតម្លៃពិតរៀបតាមប្រភេទរបស់កិច្ចសន្យាដែលត្រូវបានកំណត់ថ្លៃឡើងវិញ ឬ ក៏តាមកាល អវសាន របស់ពួកវា។

ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួលទេ។ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយធនាគារផ្សេងៗ ទទួលបានអត្រាការប្រាក់ថេរក្នុងអំឡុងពេលនៃការដាក់ប្រាក់។ ឥណទានទៅអតិថិជនទទួលបាននូវអត្រាការប្រាក់ថេរតាមរយៈ សមតុល្យដែលនៅសល់លើ លក្ខខណ្ឌព្រមព្រៀងគ្នា។

១៨-៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចមានលទ្ធភាពសងបំណុលរបស់ខ្លួនដែលពាក់ព័ន្ធ នឹងបំណុលហិរញ្ញវត្ថុ នៅពេលបំណុល ហិរញ្ញវត្ថុទាំងនោះដល់កាលកំណត់សង និងក្រុមហ៊ុនមិនអាចមានលទ្ធភាពបំពេញ នូវមូលនិធិគ្រប់គ្រាន់ទៅអោយអតិថិជននៅ ពេលពួកគេមកដកប្រាក់។ មូល ហេតុទាំងនេះធ្វើអោយក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជន អោយបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកាតព្វកិច្ច ផ្តល់ កម្ចី។

គណៈគ្រប់គ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់ តារាងតុល្យការ និងគ្រប់គ្រង ការប្រមូលផ្តុំ និងព័ត៌មាននៃកាលអវសាន របស់បំណុល។ ការត្រួតពិនិត្យ និង ការវាយការណ៍មានលក្ខណៈជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគំរោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និង ខែបន្ទាប់ដោយរំពឹងទុក ពីព្រោះរយៈពេលទាំង នេះជាការិយបរិច្ឆេទសំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យនិន្នាការរបស់ម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងប្រមើលមើលអំពី ការដកប្រាក់របស់ពួកគេ។

សំគាល់លេខ ១៩ បង្ហាញពីការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុន តាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទ នៅសល់នាការ បរិច្ឆេទតុល្យការ ទៅនឹងកាលបរិច្ឆេទ កាលអវសានដែលជាប់កិច្ចសន្យា ឬ តាមការប៉ាន់ស្មាន ។

១៨-៤ តម្លៃទីផ្សារនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ គឺជាចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬ បំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ មិនមានតម្លៃទីផ្សារទាក់ទងទៅនឹងផ្នែកជាច្រើន នៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយសារតែតម្លៃទីផ្សារ ដែលអាចផ្ទៀងផ្ទាត់បានមិនមាននោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវបាន ផ្អែកលើការ សន្មតដោយគណៈគ្រប់គ្រង ដោយយោងតាមព័ត៌មាននៃមូលដ្ឋានទ្រព្យសកម្ម និងបំណុល។ តាមទស្សនៈរបស់គណៈគ្រប់គ្រងតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានក្នុងតារាងតុល្យការគឺជាការប៉ាន់ស្មានដ៏សមហេតុផលនៃតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថា ឥណទាន ទៅអតិថិជនត្រូវបានរក្សាទុកដល់កាលអវសានជាមួយនឹងតម្លៃទីផ្សារ ស្មើនឹងតម្លៃពិតគណនេយ្យ ដែលត្រូវបានធ្វើការកែតម្រូវ សំវិធានធនសម្រាប់ឥណទាន បាត់បង់ ប្រសិនបើមាន។

១៩- ហានិភ័យសាច់ប្រាក់ងាយស្រួល

	រហូតដល់ ១ខែ	>១-៣ ខែ	>៣-១២ ខែ	>១ -៥ឆ្នាំ	លើសពី ៥ ឆ្នាំ	គ្មានកំណត់ កាលអវសាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	៤៨.៣៧៦	-	-	-	-	-	៤៨.៣៧៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.២៥៩	-	-	-	-	២០០.០០០	២០១.២៥៩
សមតុល្យនៅធនាគារផ្សេងៗ	៥១៦.៦៣៤	-	-	-	-	-	៥១៦.៦៣៤
ឥណទានទៅអតិថិជន	២៩.២៦៣	១៣៥.៧១៣	៣.៥៩២.៤៦៦	៧.១៥៦.០១៣	-	-	១០.៩១៣.៤៥៥
ទ្រព្យសកម្មផ្សេងៗ	៣៦៨.៣៥៨	-	២៩.៨០៥	-	-	-	៣៩៨.១៦៣
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	៩៦៣.៨៩០	១៣៥.៧១៣	៣.៦២២.២៧១	៧.១៥៦.០១៣	-	២០០.០០០	១២.០៧៧.៨៨៧
ទ្រព្យអកម្មហិរញ្ញវត្ថុ							
គណនីត្រូវសង និងចំណាយបង្គរ	១៩៦.៥៣៨	-	-	-	-	-	១៩៦.៥៣៨
ជំពាក់ទៅភាគីពាក់ព័ន្ធ	-	១៣.៧១៨	-	-	-	-	១៣.៧១៨
កម្ចី	-	-	៩.៧៨០.០០០	-	-	-	៩.៧៨០.០០០
សរុបទ្រព្យអកម្មហិរញ្ញវត្ថុ	១៩៦.៥៣៨	១៣.៧១៨	៩.៧៨០.០០០	-	-	-	៩.៩៩០.២៥៦
គំណត់សាច់ប្រាក់ងាយស្រួលសុទ្ធ-ដុល្លារអាមេរិក	៧៦៧.៣៥២	១២១.៩៩៥	(៦.១៥៧.៧២៩)	៧.១៥៦.០១៣	-	២០០.០០០	២.០៨៧.៦៣១
សមតុល្យ-ពាន់រៀល (កំណត់សំគាល់ ២.៣.១)	៣.០៦៥.៥៧១	៤៨៧.៣៦៩	(២៤.៦០០.១២៧)	២៨.៥៨៨.២៧៣	-	៧៩៩.០០០	៨.៣៤០.០៨៦

	រហូតដល់ ១ខែ	>១-៣ ខែ	>៣-១២ ខែ	>១-៥ឆ្នាំ	លើសពី ៥ ឆ្នាំ	គ្មានកំណត់កាលអវសាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	៤០.១៥២	-	-	-	-	-	៤០.១៥២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១០៥	-	-	-	-	៥០.០០០	៥០.១០៥
សមតុល្យនៅធនាគារផ្សេងៗ	១២៧.៦២៣	-	-	-	-	-	១២៧.៦២៣
ឥណទានទៅអតិថិជន	១៥៧.៧៩៩	៣៥៥.៦១០	១.១៦៣.៤៤៤	៥០៣.៥៩៩	-	-	២.១៨០.៤៥២
ទ្រព្យសកម្មផ្សេងៗ	៦៩.៨៣៥	-	-	១៤.៨៥០	-	-	៨៤.៦៨៥
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	៣៩៥.៥១៤	៣៥៥.៦១០	១.១៦៣.៤៤៤	៥១៨.៤៤៩	-	៥០.០០០	២.៤៨៣.០១៧
ទ្រព្យអកម្មហិរញ្ញវត្ថុ							
គណនីត្រូវសង និងចំណាយបង្គរ	៩៦.៨៧៣	-	-	-	-	-	៩៦.៨៧៣
ជំពាក់ទៅភាគីពាក់ព័ន្ធ	-	៣០.១៣៣	-	-	-	-	៣០.១៣៣
កម្ចី	២.១៥០.០០០	-	-	-	-	-	២.១៥០.០០០
សរុបទ្រព្យអកម្មហិរញ្ញវត្ថុ	២.២៤៦.៨៧៣	៣០.១៣៣	-	-	-	-	២.២៧៧.០០៦
គំលាតសាច់ប្រាក់ងាយស្រួលសុទ្ធ-ដុល្លារអាមេរិក	(១.៨៥១.៣៥៩)	៣២៥.៤៧៧	១.១៦៣.៤៤៤	៥១៨.៤៤៩	-	៥០.០០០	២០៦.០១១
សមតុល្យ-ពាន់រៀល (កំណត់សំគាល់ ២.៣.១)	(៧.៣៩៦.១៧៩)	១.៣០០.២៨០	៤.៦៤៧.៩៥៩	២.០៧១.២០៤	-	១៩៩.៧៥០	៨២៣.០១៤

២០- ព្រឹត្តិការណ៍ក្រោយតារាងតុល្យការ

ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបានកើតឡើងក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលមានឥទ្ធិពលសំខាន់លើស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ឡើយ។

